



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៨៧

ត្រីមាសទី ០៤ ឆ្នាំ ២០១៨

ព្រះរាជក្រឹត្យ

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ម៉ ធីន** (MO, BIN) ជនជាតិចិន សញ្ជាតិចិន ៩៩៧៧
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ម៉ ជាន់** (MO JIASHU) ជនជាតិចិន សញ្ជាតិចិន ៩៩៧៨
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ឈាន ឡឹយ៉ុង** (QUAN, YUKUN) ជនជាតិចិន សញ្ជាតិចិន ៩៩៧៩
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ស៊ី លីកិន** (XU, LIGEN) ជនជាតិចិន សញ្ជាតិចិន ៩៩៨០
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ហ៊ុង ឈូយ៉ុង** (HUNG CHIU MING) ជនជាតិចិន សញ្ជាតិចិន ៩៩៨១
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម កម្មដល់លោក **ឡូ ហុង** (LUO, HONG) ជនជាតិចិន សញ្ជាតិចិន ៩៩៨២
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៧៩ ស្តីពី ការតែងតាំង និងផ្តល់ឋានៈមន្ត្រី ០៣ រូប ជាទីប្រឹក្សាឯកឧត្តម **ម៉ៅ ហានឡាន** រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតែងតាំង និងផ្តល់ឋានៈមន្ត្រី ០៤ រូប ជានិរន្តរ៍ការអមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៩៩៨៣
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨០ ស្តីពី ការតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងតែងតាំងមុខតំណែងឯកឧត្តម **ថេ ឈុនហាក់** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ៩៩៨៥
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨១ស្តីពីការតែងតាំងលោកជំទាវ **ហាសសាវ៉ង ជានី** ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៩៩៨៦

ខ

- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨២ ស្តីពី ការតែងតាំងឯកឧត្តម **កង សុសានី** ជាអនុរដ្ឋលេខាធិការ ក្រសួងផែនការ ជំនួសឯកឧត្តម **លេង ឆារី** ដែលបានទទួល ភារកិច្ចថ្មី ៩៩៨៧
- ១៤-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងតែងតាំងនាយ ឧត្តមសេនីយ៍ **សុខ សារឿន** ជាអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ៩៩៨៨
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៤ ស្តីពី ការបញ្ចប់មុខតំណែង និងតែងតាំង ឯកឧត្តម **កែវ ពង្ស** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ៩៩៨៩
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៥ ស្តីពី ការតែងតាំងឯកឧត្តម **អេង កុកថាយ** ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ៩៩៩០
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអម និងជាទីប្រឹក្សា ក្រសួងផែនការ ៤៩ រូប ៩៩៩១
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអម ក្រសួងអភិវឌ្ឍន៍ជនបទ ១៦ រូប ៩៩៩៤
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការអមក្រសួងបរិស្ថាន ២០ រូប ៩៩៩៦
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៨៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ១៦ រូប ៩៩៩៨
- ១៦-១១-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/១១១៨/១២៩០ ស្តីពី ការតាំងសំបុត្រក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ១២៤៣ រូប នៅក្រសួងអប់រំ យុវជន និងកីឡា ៩៩៩៩

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ០៤-១០-២០១៨ -អនុក្រឹត្យលេខ ១២៧ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស ១០០៤៣

ក

២៨-១១-២០១៨	-អនុក្រឹត្យលេខ ១៦៦ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	១០០៤៩
២៨-១១-២០១៨	-អនុក្រឹត្យលេខ ១៦៧ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៩ នៃអនុក្រឹត្យលេខ ៤៩ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ ស្តីពី ការផ្តល់ឋានៈសាស្ត្រាចារ្យក្នុង វិស័យការពារជាតិ	១០០៥១
១២-១១-២០១៨	-អនុក្រឹត្យលេខ ១០៨៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០០៥៣
១២-១១-២០១៨	-អនុក្រឹត្យលេខ ១០៨៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០០៥៤
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០០៥៥
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០៥៦
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៥ អនក្រ.តត ស្តីពី ការកែសម្រួល បំពេញបន្ថែមសមាសភាព គណៈកម្មាធិការជាតិដឹកនាំគម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម	១០០៥៧
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៦ អនក្រ.តត ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូន មន្ត្រីរាជការ	១០០៥៩
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០៦១
២៧-១១-២០១៨	-អនុក្រឹត្យលេខ ១១៤៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០៦៣

២-សេចក្តីសម្រេច

០៥-១២-២០១៨	-សេចក្តីសម្រេចលេខ ៩៥ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល	១០០៦៤
------------	---	-------

III-ការងារបណ្ណាញក្រសួង

ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

៣០-១០-២០១៨	-ប្រកាសលេខ ១២២៦ សហវ.ប្រក ស្តីពី ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកា ថវិការបស់រដ្ឋបាលថ្នាក់ជាតិ	១០០៦៥
------------	---	-------

តទៅ រាជកិច្ចលេខ ៨៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៥៧៧៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ម៉ ពិន** (MO, BIN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៦៧ នៅខេត្ត Yunnan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៧៧.១៨១១. ១៥៨៨៨

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៥៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិកម្មសីលកម្មដល់លោក **ម៉ូ ជាន់ស៊ី** (MO JIASHU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩០ នៅខេត្ត Yunnan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៧.១៥១១.១៥៧៤

ស សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាស្ត្របណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៥៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ឈាន អ៊ីយុន** (QUAN, YUKUN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨៧ នៅខេត្ត Heilongjiang សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

១៥៧៤.១៨១១ - ១៥៧០

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១១១៨/ ១៥៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ស៊ី លីកេន** (XU, LIGEN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៧ នៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៥៧៦

ស សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៥១៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ហ៊ុន ឈយមីង** (HUNG CHIU MING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៩ ខែធ្នូ ឆ្នាំ១៩៧១ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

១៧៧៧.១១.១៥១៧៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភាសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១១១៨/ ១៥៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្របខណ្ឌសម្រាប់លោក **ឡូ ហុង (LUO, HONG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧ នៅខេត្ត Yunnan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.៧១.១៥៧៧

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ៤៤៧/៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈមន្ត្រី ០៣រូប ជាទីប្រឹក្សាឯកឧត្តម **សៅ ហាវណ្ណា** រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៖

- ១-ឯកឧត្តម **សៅ ចម្បុនា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-ឯកឧត្តម **សាំង ណារ៉ាក់** មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-ឯកឧត្តម **ម៉ុង សារី** មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២: តែងតាំង និងផ្តល់ឋានៈមន្ត្រី ០៤រូប ជាជំនួយការអមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៖

- ១-ឯកឧត្តម **ម៉ាក់ សិរុល** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-ឯកឧត្តម **ជេត ធឿន** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន



៣-លោកជំទាវ **សួន ស្រី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន

៤-លោកជំទាវ **ព្រហ្ម លក្ខិណា** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ៣: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ភាសា. ១៧១១. ១៤៧៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១៤៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** តែងតាំង ជាអនុរដ្ឋលេខាធិការ និង ជាអនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ៖
- | | |
|-------------------------------------|--------------------|
| ១- លោកជំទាវ គឹម ស៊ីវាភ័ក្ត្រ | ជាអនុរដ្ឋលេខាធិការ |
| ២- លោកជំទាវ សុខ មុនី | ជាអនុរដ្ឋលេខាធិការ |
| ៣- ឯកឧត្តម ម៉ី ហ៊ុន | ជាអនុរដ្ឋលេខាធិការ |
| ៤- លោកជំទាវ ហ៊ុន និរមិត្ត | ជាអនុរដ្ឋលេខាធិការ |
- មាត្រា ២ :** តែងតាំងមុខតំណែង ឯកឧត្តម **ថេ នយុនហាវ** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

៣៣៧.១៨១១.១៤៧០

Signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី
 បានប្តឹងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលរដ្ឋាភិបាល **មិន នឿន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៤៧១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : តែងតាំងលោកជំទាវ **ហាសសាវង ជាតិ** ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ពល. ១៤១១ . ១៤៧២

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១៥៧២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៨៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំងឯកឧត្តម **កង សុសានី** ជាអនុរដ្ឋលេខាធិការ ក្រសួងផែនការ ជំនួសឯកឧត្តម **លេង ផាន់** ដែលបានទទួលការកិច្ចថ្មី ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះរាជ. ១៥១១. ១៥៧២

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ២៥៧៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី ការកែសម្រួលតួនាទី ភារកិច្ច និងមុខតម្លៃចាត់តាំងរបស់អគ្គបញ្ជាការរដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្លឹងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក **សុខ សារឿន** អត្តលេខ ០០៤៥៨៧ ជា នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា ២ :** តែងតាំង នាយឧត្តមសេនីយ៍ **សុខ សារឿន** អត្តលេខ ០០៤៥៨៧ ជា អនុរដ្ឋលេខាធិការ នៃក្រសួង ការពារជាតិ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៤១១. ២៥៧៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/១២៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** បញ្ចប់មុខតំណែងឯកឧត្តម **កែត ធាន្យ** ពីអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ។
- មាត្រា២ :** តែងតាំងឯកឧត្តម **កែត ធាន្យ** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី ។
- មាត្រា៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

២០១៨.១២.១១.១២៤៤

ស ហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកាសរបបរដ្ឋាភិបាល មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១២៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **អេង កុកថា** ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ.ល. ១៤១១.១៣០០

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/១១១៨/១២៤៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអម និងជាទីប្រឹក្សា ក្រសួងផែនការ ៤៩រូប៖

ក-ទីប្រឹក្សាអមក្រសួងផែនការ៖

- ១- លោកជំទាវ **អ៊ិន ជាវីល** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- ឯកឧត្តម **តឿក សារិន** មានឋានៈស្មើ រដ្ឋលេខាធិការ
- ៣- ឯកឧត្តម **គង់ សុផាត** មានឋានៈស្មើ រដ្ឋលេខាធិការ
- ៤- ឯកឧត្តម **ឆ្រី សុផារិន្ទ** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- ឯកឧត្តម **អ៊ុន សារឿង** មានឋានៈស្មើ រដ្ឋលេខាធិការ ។

ខ-ទីប្រឹក្សាក្រសួងផែនការ៖

- ១- ឯកឧត្តម **នាយ សត្យា** មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- ឯកឧត្តម **ហ៊ុន ច័ន្ទមុនី** មានឋានៈស្មើ អនុរដ្ឋលេខាធិការ



- ៣- ឯកឧត្តម គង់ បូរី មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៤- ឯកឧត្តម ខែត សុវណ្ណារ៉ុ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥- ឯកឧត្តម ប៊ុន សុវណ្ណឌី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦- ឯកឧត្តម កែត អ៊ុន មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៧- ឯកឧត្តម ធិត្យ សុវណ្ណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៨- ឯកឧត្តម ចន្ទ សុខ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៩- ឯកឧត្តម ឡុង សំអុន មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១០- លោកជំទាវ ខុន ឆារី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១១- ឯកឧត្តម ហាត ធីណា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១២- ឯកឧត្តម ឡាយ តាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៣- ឯកឧត្តម ហ៊ាន កាណុល មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤- ឯកឧត្តម យិន សុខ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥- ឯកឧត្តម សុក គុសល មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៦- ឯកឧត្តម ទី យាម មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៧- ឯកឧត្តម សឹម ពេញ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៨- លោកជំទាវ ហេង វិចិត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៩- ឯកឧត្តម ចាំ សុផល មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២០- លោកជំទាវ ជូ ពុទ្ធាធី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២១- លោកជំទាវ នៅ សុគន្ធារី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២២- ឯកឧត្តម ម៉ែន តារ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៣- ឯកឧត្តម សុ ចន្ទា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៤- ឯកឧត្តម ឆ្រី ប្រុទ្ធា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៥- ឯកឧត្តម យិន សុវណ្ណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៦- ឯកឧត្តម ជា ចាន់តុលា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៧- ឯកឧត្តម លង់ គីមលាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៨- លោកជំទាវ យិត ហ៊ានី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២៩- ឯកឧត្តម ហុន ម៉េងហ្វូ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន



- ៣០- ឯកឧត្តម **យឹម តាំង** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣១- ឯកឧត្តម **សេង សឿន** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣២- ឯកឧត្តម **ខៀវ សារី** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣៣- ឯកឧត្តម **សំរិត មករា** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣៤- ឯកឧត្តម **យ៉ាត សុខាង** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣៥- លោកជំទាវ **ហិរិទ សៀមលី** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣៦- ឯកឧត្តម **ស៊ុន សឿន** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ៣៧- ឯកឧត្តម **ពាច សាវី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣៨- ឯកឧត្តម **មិន ធី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣៩- លោកជំទាវ **ឈុន ធី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤០- លោកជំទាវ **យ៉ុង ពិសិដ្ឋា** មានឋានៈស្មើ អគ្គនាយក
- ៤១- ឯកឧត្តម **កង វិគុណ** មានឋានៈស្មើ អគ្គនាយក
- ៤២- ឯកឧត្តម **ឈឹម សំអាត** មានឋានៈស្មើ អគ្គនាយក
- ៤៣- ឯកឧត្តម **សេង ឡាយ** មានឋានៈស្មើ អគ្គនាយក
- ៤៤- ឯកឧត្តម **ដុក ស៊ីង** មានឋានៈស្មើ អគ្គនាយក។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ទ.រ.ស. ១៤១១.១៣០១

N N
ន វ ហ មុ នី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ ១៦រូប៖

- | | |
|--------------------------------|---|
| ១. ឯកឧត្តម អ៊ុក ពញ្ញា | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. ឯកឧត្តម សៀង សម្បត្តិ | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. ឯកឧត្តម សោម សុផាត | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៤. ឯកឧត្តម អ៊ុន សំរុល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៥. ឯកឧត្តម ជា ហៀង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៦. ឯកឧត្តម ជាង និងល | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៧. លោកជំទាវ លួង ផល្លា | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៨. ឯកឧត្តម ចាម ម៉ុង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩. ឯកឧត្តម សេង សិរីម៉ុង | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១០. ឯកឧត្តម គឹម សុរ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |



- ១១.ឯកឧត្តម **អ៊ុក ឆាន់** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១២.ឯកឧត្តម **សុខ ចន្ទាឃ្លីង** មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- ១៣.ឯកឧត្តម **ហ៊ុន សុចន្ទា** មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៤. ឯកឧត្តម **ហ៊ុន ចន្ទបុទ្ធី** មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- ១៥.ឯកឧត្តម **ឆាន់ សារឃ្លីង** មានឋានៈស្មើ អគ្គនាយក
- ១៦.ឯកឧត្តម **សែត សាម៉ិន** មានឋានៈស្មើ អគ្គនាយក។


មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ច.រ.ល. ១៥១១.១៣០៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១២៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជាជំនួយការអមក្រសួងបរិស្ថាន ២០រូប ៖

- | | | | | |
|-----|------------------------------|------------------------------|-------------|------------------|
| ១- | ឯកឧត្តម ស៊ី សុឫធម | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | រដ្ឋលេខាធិការ |
| ២- | លោកជំទាវ ហាស ម៉ូរិន | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | រដ្ឋលេខាធិការ |
| ៣- | លោកជំទាវ ម៉ឺ ម៉ីតវិធា | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | រដ្ឋលេខាធិការ |
| ៤- | ឯកឧត្តម អ៊ុំ ស៊ីនធាន់ | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | រដ្ឋលេខាធិការ |
| ៥- | ឯកឧត្តម តាន់ មុនីវណ្ណ | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | រដ្ឋលេខាធិការ |
| ៦- | ឯកឧត្តម សូ សិទ្ធា | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អនុរដ្ឋលេខាធិការ |
| ៧- | ឯកឧត្តម យ៉ា សាជេត | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អគ្គនាយក |
| ៨- | ឯកឧត្តម យុន ម៉ីនធី | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អគ្គនាយក |
| ៩- | ឯកឧត្តម តាំង វណ្ណថា | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អគ្គនាយក |
| ១០- | ឯកឧត្តម អៀង ចិត្រា | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អគ្គនាយក |
| ១១- | ឯកឧត្តម ម៉េង សាឫធម | ជាទីប្រឹក្សាអមក្រសួងបរិស្ថាន | មានឋានៈស្មើ | អគ្គនាយក |



- ១២- ឯកឧត្តម **ទេព ផល្លា** ជាទីប្រឹក្សាអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ១៣- ឯកឧត្តម **ហោរ ស៊ីម៉ែន** ជាទីប្រឹក្សាអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ១៤- ឯកឧត្តម **ជាន ប៊ុនថេង** ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ១៥- ឯកឧត្តម **ខុម សុឡែត** ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថានមានឋានៈស្មើ អគ្គនាយក
- ១៦- ឯកឧត្តម **គិត ចន្ទ្រីស្វា** ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថានមានឋានៈស្មើ អគ្គនាយក
- ១៧- ឯកឧត្តម **ផេង ឡេណា** ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ១៨- លោកជំទាវ **អ៊ុក សីហា** ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ១៩- ឯកឧត្តម **កុម សុទាន** ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក
- ២០- ឯកឧត្តម **ហួន ថាវរៈ** ជាជំនួយការអមក្រសួងបរិស្ថាន មានឋានៈស្មើ អគ្គនាយក

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានោះ។


២០១៨. ១៤. ១១. ១៣១០៣

ស សីហាមុនី

នរោត្តម សីហាមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/១១១៨/ ១២៤៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជធាន

នូវ

- ក-គ្រឿងឥស្សរិយយស **ព្រះរាជធានាចក្រកម្ពុជា** ថ្នាក់ **មហាសេរីច្បង**
 - ១-ឯកឧត្តមវេជ្ជបណ្ឌិត ជា សុខយាង ៤-លោកវេជ្ជបណ្ឌិត ហួយ សេរីវឌ្ឍនៈ
 - ២-លោកជំទាវ ទា ជាវី ៥-លោក វេជ្ជបណ្ឌិត ឈាង កក្កដា
 - ៣-លោកវេជ្ជបណ្ឌិត បាន បូរីគួ ៦-លោកវេជ្ជបណ្ឌិត ឈុន គីរីវត្តិ
- ខ-គ្រឿងឥស្សរិយយស **មុនីសារគីណូ** ថ្នាក់ **មហាសេនា**
 - ១-លោក ជា សុភិន ៦-លោកស្រី សុខ លីដូ
 - ២-លោកស្រី ទុំ ហ៊ាវ ៧-លោកស្រី ហ៊ុល សុភារី
 - ៣-លោកជំទាវ ទា បុញ្ញា ៨-លោកស្រី ជ្រុន ស៊ីវខេង
 - ៤-លោកជំទាវ ធីន គឹមអេង ៩-លោកស្រី កុយ ផល្លា
 - ៥-លោក ជា គឹមសេង ១០-លោក នូ សុផល

២៧៧. ១២១១. ១៣០៤

ស វិហារី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១១១៨/ ១២៩០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១: តាំងសិបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ៦៩២ រូប ដែលបានប្រឡងជាប់ជាស្ថាពរតាមប្រព័ន្ធត្រៀម ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ ទៅក្នុងឋានន្តរស៊ីវិលគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ។

- **តាំងសិបចាប់ពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៧**

១ - លោក សេក ធីនសុខ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
តាំងសិបចាប់ពីថ្ងៃទី ១៣ ខែ ធ្នូ ២០១៧		
តែន សុផាន់និស	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
គុយ សុផល	ពីគ្រូបង្រៀនកម្រិតមូលដ្ឋានដើមឡើយ ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ២



២៧	- លោក	ញឹម សុខណ្ណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨	- លោក	ទូច ដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៩	- លោក	លី សុជាតិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣០	- លោកស្រី	កែវ សុវណេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣១	- លោក	ឈន ម៉េងស្រី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២	- លោកស្រី	គុម ទេវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣	- លោកស្រី	វិជ្ជា សោភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤	- លោក	គង់ គុណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥	- លោក	វេន គឹមឈន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦	- លោក	ឌីន វេនឡេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៧	- លោក	ម៉េង ឡុចសេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៨	- លោក	កែវ វិចឌ្ឍន៍	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៩	- លោក	ឌុន ចិន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤០	- លោកស្រី	ម៉ាន ស្រីគុម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤១	- លោក	លន់ ប្រុសណាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤២	- លោក	សៀក ណារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣	- លោក	វិភិទ ឌីនឡេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤	- លោកស្រី	ឈុន ថវិកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥	- លោក	ឌី វិឌី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦	- លោកស្រី	ឌីន ចាន់នួន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧	- លោក	ឌីន យ៉ាវិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨	- លោក	ស៊ី សាន់ណារ៉េត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩	- លោកស្រី	ហៀង រស្មី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០	- លោកស្រី	គង់ ស្រីលីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១	- លោក	យ៉ា ជូរ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២	- លោក	មូច សុដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		ហេង គុនី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		ខែង ពេជ្រវិជ្ជា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		ស៊ីយ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៥៦	- លោកស្រី	វិភាគ សមណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៧	- លោកស្រី	យ៉េន ជីវ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៨	- លោកស្រី	លាង ជានេន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៩	- លោកស្រី	សែម ជីវ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦០	- លោក	នួន ពៅ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦១	- លោក	គ្រីល ភេនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦២	- លោកស្រី	ហេន ពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៣	- លោកស្រី	ភៀង សុំណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៤	- លោក	ម៉ឺ ចិត្រា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៥	- លោកស្រី	អ៊ុំភ សុភាព	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៦	- លោកស្រី	តាន់ ណាវីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៧	- លោក	អ៊ឹម ធាវ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៨	- លោកស្រី	នេង សុភ័ក្ត្រា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦៩	- លោកស្រី	ធីម ចាន់ណុន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧០	- លោកស្រី	រ៉ែន ឈុនលី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧១	- លោក	ស៊ុន សោភា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧២	- លោកស្រី	សៅ វឌ្ឍនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៣	- លោកស្រី	ហ៊ឺ ណារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៤	- លោកស្រី	ហួន សុភាព	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៥	- លោកស្រី	ជឹម ផល្លីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៦	- លោក	ថេង ភិចហ៊ាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៧	- លោក	ទុន វុត្តា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៨	- លោកស្រី	ម៉ីន សុពល	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧៩	- លោកស្រី	ហ៊ុន ឡុងឌី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨០	- លោកស្រី	ហែម តាវ៉ន្ត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨១	- លោកស្រី	ភុម ចន្ទរី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨២	- លោកស្រី	ឃាង គន្ធា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨៣	- លោកស្រី	នាម ភុសល	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨៤	- លោកស្រី	ឈឿង រដ្ឋពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៨៥	- លោក	ភី សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៦	- លោក	ភីន សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៧	- លោក	ភូង ភារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៨	- លោក	ស៊ី ផល្លា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៩	- លោកស្រី	យោង អេងឡាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩០	- លោកស្រី	ឃឿន សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩១	- លោកស្រី	ចាន់ ស្រីអូន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩២	- លោកស្រី	ជិន សាវីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៣	- លោក	ផល ចន្ទស៊ីយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៤	- លោកស្រី	ភន ស្រីម៉ៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៥	- លោកស្រី	អ៊ិន ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៦	- លោកស្រី	អុន ឡានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៧	- លោក	នន ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៨	- លោក	នី នៃលាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៩	- លោក	ទូ ប្រុស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០០	- លោក	គុន សុខលឹម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០១	- លោក	ច័ន្ទ សុភក្កិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០២	- លោក	អ៊ុំ ចាន់ត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៣	- លោក	ខន លាងស្រីហិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៤	- លោក	ចន្ទា ធីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៥	- លោក	នយ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៦	- លោក	លាង សោភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៧	- លោក	លីន គេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៨	- លោក	សាំង ចន្ទឃឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៩	- លោកស្រី	ថេង សុជាតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១០	- លោកស្រី	ធន សុខនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
		នឹម ស៊ីណេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
		ពេញ ភសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
		ហង់ សុខមាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



១១៤	- លោកស្រី	ឡាយ មិឡា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១១៥	- លោកស្រី	ឡាយ ជានៃនាត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១១៦	- លោក	កុយ ម៉ីនថា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១១៧	- លោក	ខន ភារៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១១៨	- លោក	ជា ឆារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១១៩	- លោក	ជួប សំរឹម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២០	- លោក	ខូ សំណាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២១	- លោក	សេក ម៉ែម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២២	- លោកស្រី	ហាវ៉ា កន្តិកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៣	- លោក	យ៉ែន សំណាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៤	- លោក	សុខ ជានីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៥	- លោកស្រី	ឡាង លាងឃ្លោក	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៦	- លោកស្រី	ឡេក ប័ណ្ណដានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៧	- លោកស្រី	ចេង សាវៀន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៨	- លោកស្រី	ជាន សុយី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១២៩	- លោក	សុន ស៊ីថា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣០	- លោកស្រី	ពេង ខេម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣១	- លោក	លីម រ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣២	- លោកស្រី	ចាម លក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៣	- លោក	ផេង សុភាព	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៤	- លោក	មាន ឡា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៥	- លោក	រុន សុភា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៦	- លោកស្រី	ជុំយ រ៉ាធីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៧	- លោក	ផល់ ភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៨	- លោក	ខន សុវណ្ណនិទ្ទិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៣៩	- លោក	សំ សុខ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		គង់ គឹមឡា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		អារ៉ា ចាន់ថន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		យុន ថុចនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



១៤៣	- លោកស្រី	នោម សុខជា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៤	- លោកស្រី	តាន់ សុម៉ាលីជា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៥	- លោកស្រី	ទួន ចាន់សុផិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៦	- លោក	មុយ លាន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៧	- លោកស្រី	ឌុប ផល្លា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៨	- លោក	ថន ម៉ិនធឿន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៤៩	- លោកស្រី	ផល សុមាជិតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥០	- លោក	ក្លឹម វាសនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥១	- លោក	វ៉ាន់ ចាន់សុខកាយ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥២	- លោក	ឡេង ចិត្តា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៣	- លោកស្រី	ឈុន លីកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៤	- លោកស្រី	កៅ ផាន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៥	- លោកស្រី	យក់ ធារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៦	- លោកស្រី	ជឹម លីណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៧	- លោកស្រី	ណេង ឡេងយុយ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៨	- លោក	ហៀង ឡោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៥៩	- លោក	ជា ណារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦០	- លោកស្រី	ឡុង ត្រីលេវ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦១	- លោកស្រី	ហាម លត្តិណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦២	- លោកស្រី	ស៊ិន ស៊ីថា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៣	- លោកស្រី	ស៊ិន ជារណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៤	- លោក	សុខ នៃវ៉ាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៥	- លោក	សុទ្ធ មូណាន់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៦	- លោក	ព្រុំ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៧	- លោក	ខួត សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៦៨	- លោក	ជិន សុខា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		ផី សុខនេវ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		វ៉ាន់ ចាន់មុត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		យឿន ហេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



១៧២	- លោក	ស៊ីម ចាន់ដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៣	- លោក	សេង សឿន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៤	- លោក	ហៃ សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៥	- លោកស្រី	ធុន សុម៉ារ៉ាធី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៦	- លោក	សាត រឿន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៧	- លោក	ឈឹម ចន្ទ្រៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៨	- លោក	សុន ឧត្តម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៧៩	- លោក	ហឿន បូរ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨០	- លោកស្រី	ផាត់ ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨១	- លោកស្រី	មុនី និរតី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨២	- លោក	សុន មុនីរតន៍	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៣	- លោកស្រី	ចុល បណ្ណសាច	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៤	- លោកស្រី	ឈិន សុំណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៥	- លោក	ខេង សុខា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៦	- លោក	អែម ធារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៧	- លោកស្រី	លន់ សុំថេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៨	- លោកស្រី	ឆ្លើង ចិន្តា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៨៩	- លោកស្រី	ច័ន្ទ ចិន្តា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩០	- លោកស្រី	សិត សុខី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩១	- លោក	មិល ម៉ីនណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩២	- លោក	ខឹម សីហា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៣	- លោក	ឌុន ប្រុស	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៤	- លោក	គុន ម៉ត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៥	- លោកស្រី	លុន គឹមឡាយ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៦	- លោក	សារីម រាម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៧	- លោក	ខៀង សីហា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៨	- លោកស្រី	សំ សម្បស្ស	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១៩៩	- លោក	ហ៊ុន ឡាច	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០០	- លោក	ម៉ី រ៉េត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



២០១	- លោក	ម៉ែន ពេជ្រវិមិត្រ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០២	- លោក	ឡើង ឡើង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៣	- លោក	ឃ្លី សារិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៤	- លោក	យ៉ា សឿ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៥	- លោកស្រី	ស៊ិន សុផាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៦	- លោកស្រី	ហេង កន្ធិដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៧	- លោក	ណេម ស្វា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៨	- លោក	ចិន កែវ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២០៩	- លោក	អ៊ឹម ឌុបដា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១០	- លោក	កើត មាស	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១១	- លោក	នុច ពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១២	- លោកស្រី	នាង លំអេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៣	- លោកស្រី	កែវ បន្ទុសោតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៤	- លោកស្រី	មេម ភារិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៥	- លោកស្រី	សាំង មេនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៦	- លោកស្រី	អ៊ុន ចារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៧	- លោកស្រី	ម៉ៅ លក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៨	- លោក	សាត ភាស៊ី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២១៩	- លោកស្រី	គង់ ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២០	- លោក	ជ្រិន សម្ពុស្ស	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២១	- លោកស្រី	អំ សាអែម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២២	- លោក	ច័រ ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៣	- លោក	ម៉ៅ ឃី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៤	- លោក	សុត ភារម្យ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៥	- លោក	ហួន គុណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៦	- លោកស្រី	ភឹម សុភាព	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៧	- លោកស្រី	ភឹម គុសល	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៨	- លោក	ហែង កុម្មុះ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២២៩	- លោក	គិន ឡែងហា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



២៣០	- លោក	សេង រ័ក្ខី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣១	- លោកស្រី	ឈេង សុវណ្ណារតន៍	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣២	- លោកស្រី	ទេព សុវណ្ណារិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៣	- លោក	ម៉ាត់ រីហ្វីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៤	- លោក	សុខ សុភ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៥	- លោកស្រី	ឈៀង ធួ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៦	- លោក	ឆ្លាង សុខរិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៧	- លោក	នាង ភ័ក	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៨	- លោក	ប៉ារក សុក្រិត្យ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៣៩	- លោក	ម៉ិត បុញ្ញប្បធី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤០	- លោក	ផាត់ ស្រស់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤១	- លោកស្រី	ឆិល កុម្មុះ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤២	- លោក	សុខ សុផានិន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៣	- លោក	សៀង សំបុរ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៤	- លោក	សែម ចាសនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៥	- លោក	ឡាយ ឌីណារិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៦	- លោកស្រី	គ្រុយ ស៊ីណាត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៧	- លោក	កែត សុភាវ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៨	- លោក	កែម សុខែ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៤៩	- លោក	យុត ណុម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥០	- លោក	គុន ចន្ទារីក្ខ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥១	- លោក	សឹម ចិន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥២	- លោកស្រី	ធិត សារីក្ខ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥៣	- លោក	ម៉ុង នាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥៤	- លោក	ចង វីវ៉ាន់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៥៥	- លោកស្រី	ស៊ិន ស្រីបន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		បាង មនោរម្យ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		ច័ត ថាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		មីម ចរិយា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



២៥៩	- លោកស្រី	ជ័យ សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦០	- លោក	ខុម ឡោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦១	- លោក	គឹច ពុទ្ធិមុនីឧត្តម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦២	- លោកស្រី	ហេន ស្រីនិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៣	- លោកស្រី	ស៊ិន សុផាន់ឡែន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៤	- លោក	អ៊ុន ជារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៥	- លោក	គាំ សលីហ៊ុន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៦	- លោក	រោង ពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៧	- លោកស្រី	ស៊ី លក្ខណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៨	- លោក	ឈឹម សុខ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៦៩	- លោក	ម៉ៅ រ៉ាម៉ូ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧០	- លោក	លីន វណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧១	- លោក	ចង្ស សុសិហា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧២	- លោកស្រី	គុយ ពិសិដ្ឋម៉ូលីកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៣	- លោក	រៀន គិរុណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៤	- លោកស្រី	ចាន់ សុនីតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៥	- លោក	ណុយ ជេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៦	- លោកស្រី	ទូ សាវ៉ាន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៧	- លោក	ផល វិរៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៨	- លោកស្រី	ឈឹម ចាន់ដា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៧៩	- លោក	ស៊ី សីលា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨០	- លោកស្រី	ដូង វឌ្ឍនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨១	- លោក	ធីម សុំជេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨២	- លោកស្រី	ផាន់ គាយ៉ាត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨៣	- លោក	ម៉ែន រៀងហាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨៤	- លោកស្រី	គុន ថាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨៥	- លោកស្រី	សន សីដេន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨៦	- លោកស្រី	នី ពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
២៨៧	- លោកស្រី	ហាត សុំណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



២៨៨	- លោក	អ៊ុយ អិរេង្ស	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៨៩	- លោក	ចាន់ សុភា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩០	- លោក	ឡុក សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩១	- លោកស្រី	ឡុក សេងហ៊ាន់	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩២	- លោកស្រី	អិន ណារី	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៣	- លោកស្រី	ចាន់ ស្រីអូន	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៤	- លោកស្រី	ឡេង សុខនី	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៥	- លោក	ណាប់ លីយុត	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៦	- លោកស្រី	អ៊ុក ចាន់រ៉ា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៧	- លោក	ម៉ាង វិរៈ	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៨	- លោកស្រី	គង់ ចល័ក្ខ	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
២៩៩	- លោក	ប្រី រដ្ឋា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០០	- លោក	ទូន គាន់	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០១	- លោក	មិច ច័ន្ទមករា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០២	- លោកស្រី	វិន ស្រីមី	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៣	- លោក	ហេង ធីត្យ ចាសនា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៤	- លោក	វី សារ៉ុម	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៥	- លោកស្រី	គង់ ស៊ីណេន	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៦	- លោកស្រី	ឃឹម សេងគា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៧	- លោក	ឃឹម ចាន់ណាន	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៨	- លោក	ពៅ ថា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣០៩	- លោកស្រី	អូន លត្តិណា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១០	- លោកស្រី	និន សុផុន	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១១	- លោក	យ៉ា ចាន់ស្រី	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១២	- លោក	ខុម សុជាតិ	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១៣	- លោក	ជិត សារុំ	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១៤	- លោក	ម៉ៅ យ៉េង	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១៥	- លោកស្រី	សាន់ គាន់យ៉ា	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤
៣១៦	- លោកស្រី	ហាត ពិសី	គ្រូបង្រៀនកម្រិតខ្ពស់	ថ្នាក់លេខ ៤



៣១៧	- លោក	វិទន សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣១៨	- លោកស្រី	យុម លីនណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣១៩	- លោក	នង វិទ្យា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២០	- លោក	សំរិទ្ធី ធីណារ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២១	- លោក	អេង កក្កដា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២២	- លោកស្រី	ឡឿន ធារ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៣	- លោក	នាង ចំណាច់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៤	- លោកស្រី	ម៉ិម លីណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៥	- លោក	រ៉ែន វ៉ានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៦	- លោកស្រី	សុខ ស្រីវិភុ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៧	- លោក	ស្រុយ សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៨	- លោកស្រី	ផល បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣២៩	- លោកស្រី	ឡឿន ឡានីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣០	- លោកស្រី	កាន លក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣១	- លោកស្រី	មាស វិម្មិកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣២	- លោកស្រី	ហួន ភីនិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៣	- លោកស្រី	សាន ផានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៤	- លោកស្រី	យ៉ាន ស៊ីណាត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៥	- លោកស្រី	លីម សីលា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៦	- លោកស្រី	សន ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៧	- លោកស្រី	ហុន ម៉ីណុរា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៨	- លោកស្រី	រឿង ស្រីតូច	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៣៩	- លោកស្រី	ប្រុក សុខា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤០	- លោកស្រី	ផែម ម៉ាលីយ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤១	- លោក	វ៉ា វិមិត្រា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤២	- លោកស្រី	យ៉េន ស្រីនី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៣	- លោកស្រី	សុន វ៉ាន់យីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៤	- លោក	ឡាវ៉ា សាន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៥	- លោកស្រី	ស៊ាង ឡា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៣៤៦	- លោក	អ៊ុក សាវ៉ាន់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៧	- លោក	គឹម កែវសំណាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៨	- លោក	ឈឹម ឃុនណារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៤៩	- លោកស្រី	យាន សុផាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥០	- លោក	វត ច័ន្ទវាសនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥១	- លោកស្រី	ចាន់ និតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥២	- លោកស្រី	អៀង ណារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៣	- លោកស្រី	ម៉ាក ស្រីនិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៤	- លោក	សំរិទ្ធ សោភណារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៥	- លោក	ហាន ជេម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៦	- លោកស្រី	ហែម សុចាន់នី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៧	- លោកស្រី	ហាម ម៉ូលី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៨	- លោក	ជុន សុខុន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៥៩	- លោក	និល សុំណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦០	- លោក	យ៉េន គា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦១	- លោក	គង់ រី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦២	- លោក	ជុំម គុយឡើន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៣	- លោក	រី រ៉ុង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៤	- លោក	ហ៊ឹម វី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៥	- លោកស្រី	ហ៊ុន រីណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៦	- លោក	ឃុន សំអួន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៧	- លោក	ម៉ែន បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៨	- លោក	យ៉ម គុឌី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៦៩	- លោក	សៀន វិវិន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៧០	- លោក	ហ៊ុន វាសនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៣៧១	- លោកស្រី	តាវ សុំនេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	- លោក	ម៉ូ តែយ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	- លោក	ដុន សុខេន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	- លោក	ដួង ត្រីម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៣៧៥	- លោក	ផេន សុខរាជ្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៦	- លោក	ភា មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៧	- លោក	សាត សីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៨	- លោក	សុខ សំណិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៩	- លោក	ឡុច រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨០	- លោក	អ៊ុន សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨១	- លោកស្រី	ធី រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨២	- លោកស្រី	លេង វី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៣	- លោកស្រី	ម៉ឺក សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៤	- លោក	ឡាយ ណាស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៥	- លោកស្រី	ម៉ៅ សុខនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៦	- លោកស្រី	ម៉ែន លក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៧	- លោក	អេន វី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៨	- លោកស្រី	គឹម ណែតី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៩	- លោក	យុន យ៉ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩០	- លោក	សុខ ម៉ៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩១	- លោក	សាត សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩២	- លោកស្រី	ហោ វ៉ាណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៣	- លោក	ថា រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៤	- លោក	តែ រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៥	- លោកស្រី	លុច ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៦	- លោកស្រី	ម៉ោង សម្បស្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៧	- លោកស្រី	ម៉ែម មុនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៨	- លោក	ជិន ពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៩	- លោក	យន ឈុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០០	- លោក	យឿន សុខរស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០១	- លោកស្រី	យុន មុនីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០២	- លោកស្រី	ចាន់ រស្មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៣	- លោកស្រី	តែម សំរោន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤០៤	- លោក	ឡឿន វិនិត្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៥	- លោក	ហៀង សុភ័ក្ត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៦	- លោកស្រី	យេង ម៉ូនីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៧	- លោកស្រី	ឌុំប សាលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៨	- លោកស្រី	ឃាត ធីរិប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៩	- លោកស្រី	លន គឹមឈាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១០	- លោកស្រី	លី រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១១	- លោកស្រី	រុល អែម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១២	- លោកស្រី	តែ គឹមឈុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៣	- លោកស្រី	នាន់ ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៤	- លោកស្រី	ជន ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៥	- លោក	មិន សុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៦	- លោកស្រី	លុន សុចិន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៧	- លោកស្រី	អេម ថៃ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៨	- លោកស្រី	ឡឿន ជានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៩	- លោក	លីម ធុត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២០	- លោក	តែម មណ្ឌល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២១	- លោក	រតន សារីត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២២	- លោក	ផែន ម៉ាម៉	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៣	- លោក	ម៉ីន ឡៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៤	- លោក	យាន ចរិយា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៥	- លោក	ឡុយ សុវឌ្ឍី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៦	- លោក	រតន សុឌុល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៧	- លោកស្រី	កោ សែម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៨	- លោក	ម៉ីន ពុទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៩	- លោក	ហិរិ ហេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣០	- លោកស្រី	ចាន់ ស្រីមុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣១	- លោកស្រី	ភ័ក្ត្រ ស្រីមុំប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣២	- លោកស្រី	រ័តន ភុម្មៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤៣៣	- លោកស្រី	ឈាន ចាន់ធី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៤	- លោកស្រី	ឡឿន សៀងធី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៥	- លោក	អ៊ិន សារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៦	- លោក	មីន ទិត្យភុសល	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៧	- លោក	ឆៀន ជាត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៨	- លោកស្រី	រីឡូ មរិយា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៣៩	- លោក	លែង ចាន់រ៉ា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤០	- លោក	សុម សាន់ដេ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤១	- លោក	ឈាន កុម្មុះ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤២	- លោក	ញឹម វិបុល្យុច	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៣	- លោក	ឆៀង ធារ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៤	- លោកស្រី	មីង មុនីដា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៥	- លោកស្រី	ពិន សុគន្ធនារ៉ែត្ត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៦	- លោក	យ៉ន គីហ្វា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៧	- លោកស្រី	ស៊ីន ស្រីឡុក	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៨	- លោកស្រី	សុគី នីតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៤៩	- លោក	អ៊ុន សុខភ័ក្រ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥០	- លោក	ឯក គុលា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥១	- លោក	ឱន ដាន្យា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥២	- លោកស្រី	ពុត ឡុំ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៣	- លោកស្រី	រ៉េត ឡោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៤	- លោក	ឡាម វ៉ាន់ឱន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៥	- លោក	លង់ សុនីន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៦	- លោក	ទួន សារ៉ាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៧	- លោក	ឆៀត គុលា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៨	- លោក	ស៊ីម ផែរ៉ុត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៥៩	- លោក	សុផាត ញ៉ូរ៉េ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦០	- លោក	ស្រី វណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦១	- លោក	គុន ភក្ដី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៤៦២	- លោកស្រី	ហាំង សេរីវត្តី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៣	- លោកស្រី	សិម លីដា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៤	- លោកស្រី	ឡុង ដង្ហិន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៥	- លោកស្រី	អ៊ុំក យ៉ាវលីនីត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៦	- លោកស្រី	អ៊ុំប កន្ធិកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៧	- លោកស្រី	សុខ ហៀង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៨	- លោកស្រី	ហ៊ុន ជាឡែន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៦៩	- លោកស្រី	ឡុង សុជាតា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧០	- លោក	ឡើង ពន្លក	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧១	- លោក	លន់ សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧២	- លោក	សារី ធិតសារីវត្តី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៣	- លោកស្រី	គឹម ហ៊ុនធីត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៤	- លោក	ចក់ យ៉េត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៥	- លោកស្រី	ច័ន់ ចាន់ស្មី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៦	- លោកស្រី	ធិត រចនា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៧	- លោកស្រី	នួន សុខុម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៨	- លោកស្រី	ម៉ក់ ដាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៧៩	- លោកស្រី	ពិល ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨០	- លោក	ម៉ែន បារាំង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨១	- លោកស្រី	ហ៊ុន សុវណ្ណចាវី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨២	- លោក	ឡាយ ច័ន់ស៊ីដន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៣	- លោកស្រី	កន ស្រីណេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៤	- លោក	ស សារ៉ាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៥	- លោក	នាំ កុម្មុះ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៦	- លោកស្រី	យី ស្រីវត្តី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៧	- លោក	អេង បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៨	- លោកស្រី	ឡើង រ៉ានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៨៩	- លោកស្រី	ឡើង ស្រីលក្ខី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩០	- លោក	អ៊ុំង អន្តរាច្យ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៤៩១	- លោក	សាន់ សាត់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩២	- លោកស្រី	អ៊ិន រស្មី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៣	- លោក	សំ សាឡើន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៤	- លោក	អ៊ុន ពិសី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៥	- លោក	ជា ឆ្នោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៦	- លោក	សាន់ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៧	- លោក	ប៉េង គុនស្រេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៨	- លោកស្រី	សៀង ចាន់ឌុ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤៩៩	- លោក	ស៊ិន សុវិធិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០០	- លោកស្រី	ហ៊ឹម សុខណា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០១	- លោក	សៀង សុខនាង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០២	- លោក	ឯក ឡេងហោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៣	- លោកស្រី	រៀង សុភន្តិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៤	- លោកស្រី	ម៉ក់ ដាលីស	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៥	- លោក	ហ៊ឹម វណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៦	- លោក	រោង មុនីធិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៧	- លោក	គូ សារិធិ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៨	- លោក	សុខ ម៉ីនរ៉ុង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥០៩	- លោក	ហាម ប័ន្តការា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១០	- លោកស្រី	អ៊ុន ស៊ីវខេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១១	- លោកស្រី	ញា សុយីម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១២	- លោកស្រី	សៀង សុរិយា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១៣	- លោក	យន់ សុខា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤

- ការិយាល័យចាត់តាំងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧

៥១៤	- លោក	អេង សាន់	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១៥	- លោក	នី សុខហេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១៦	- លោក	ថេង ម៉ីនធី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១៧	- លោក	ស្រេង វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥១៨	- លោក	ហ៊េល ចាន់ថន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៥១៩	- លោកស្រី	ហុច ណែនស៊ីម	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២០	- លោក	ស្រី សុខា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២១	- លោក	កោ សុខជា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២២	- លោក	ជួន ម៉ីនដេត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៣	- លោក	សែន ចាន់ជានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៤	- លោក	ឈឹម វណ្ណធីរោត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៥	- លោក	មាស អរុណ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៦	- លោក	ហ៊ុន ឈុនកេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៧	- លោក	សាត ពន្លឺ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៨	- លោក	មាច មន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥២៩	- លោក	អ៊ុច ឡានុខ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣០	- លោក	សេង វេយ៉ាណែត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣១	- លោក	មុយ ច័ន្ទគ្រា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		- ភារកិច្ចបំពេញតំណែង ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧		
៥៣២	- លោក	រស់ សុវាចា	គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ	ថ្នាក់លេខ ៤
		- ភារកិច្ចបំពេញតំណែង ០១ ខែ ធ្នូ ឆ្នាំ ២០១៧		
៥៣៣	- លោកស្រី	សៀម ណារី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣៤	- លោកស្រី	សេង ច័ន្ទសុជាតិកា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		- ភារកិច្ចបំពេញតំណែង ១៣ ខែ ធ្នូ ឆ្នាំ ២០១៧		
៥៣៥	- លោក	ឌី ខាំមុលី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
		- ភារកិច្ចបំពេញតំណែង ០១ ខែ មករា ឆ្នាំ២០១៨		
៥៣៦	- លោក	សុ វណ្ណៈ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣៧	- លោក	សៀក ជួន	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣៨	- លោក	សាន់ សាធុឡ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៣៩	- លោក	ផន សុផា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥៤០	- លោក	តុច តុឡា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	លោក	ផា ឡោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	លោក	ឡេង ហុចម៉ោ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
	លោក	រេង សុច័ន្ទណែត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤



៥៤៤ - លោក	នួន ឌីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
	- ការិយាល័យភ្នំពេញ ០១ ខែ មីនា ឆ្នាំ ២០១៨	
៥៤៥ - លោក	អ៊ិន ម៉ាឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៦ - លោក	ប្រាក់ រាជឧត្តម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៧ - លោក	សឹម ភីអេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៨ - លោក	ខៀវ មាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៩ - លោកស្រី	តិច គឹមហិរិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥០ - លោកស្រី	ជាតិ អនុវិស័យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥១ - លោក	អ៊ិន ម៉ាឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ ។

២០១៨ ១៤ ១១ - ១៣០៥

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

**ជំពូកទី២
គុណនិទានការកិច្ច**

មាត្រា ២ .-

អង្គភាពព័ត៌មាននិងប្រតិកម្មហ៊ុយម៉ានីតេមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- រៀបចំយុទ្ធសាស្ត្រព័ត៌មាន សំដៅតាមដាននិងត្រួតពិនិត្យចរន្តនិងចរិតព័ត៌មានដើម្បីផ្សព្វផ្សាយ ឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានបានយល់ដឹងអំពីគោលនយោបាយ យុទ្ធសាស្ត្រ សកម្មភាព និង សមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល
- ស្រាវជ្រាវនិងចងក្រងរាល់ព័ត៌មានជាតិនិងអន្តរជាតិដែលមានចរិតវិជ្ជមាននិងអវិជ្ជមាន ដើម្បី ជាមូលដ្ឋានក្នុងការស្រាយបំភ្លឺ សំដៅការពារជំហរនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាល
- រៀបចំផែនការនិងវិធានការទប់ស្កាត់ជាមុននូវមតិអវិជ្ជមានទាំងឡាយដែលអាចនឹងកើតឡើង ឬបានកើតឡើងដោយហេតុហើយធ្វើឱ្យប៉ះពាល់ដល់ការងារ កិត្តិយស និងកិត្យានុភាពរបស់ រាជរដ្ឋាភិបាល
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីរៀបចំឯកសារ សម្រាប់បកស្រាយបំភ្លឺតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រពៃណីនិងបណ្តាញផ្សព្វផ្សាយសង្គមថ្មី ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ជាពិសេសរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យព័ត៌មាននិងបច្ចេកវិជ្ជា
- សហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋនិងឯកជនដើម្បីបង្កើននិងពង្រីកប្រសិទ្ធភាព ការងារសាធារណមតិ
- សហការជាមួយអ្នកច្បាប់និងមេធាវីដើម្បីពិនិត្យនិងមានវិធានការតាមច្បាប់ចំពោះការផ្សព្វផ្សាយ ព័ត៌មានមិនពិតដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងកិត្យានុភាព របស់រាជរដ្ឋាភិបាល
- សហការជាមួយអង្គការពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិការការងារក្នុងទីស្តីការគណៈរដ្ឋមន្ត្រី
- សហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិនិងប្រទេសជាមិត្តដើម្បីបង្កើនប្រសិទ្ធភាពនូវតួនាទី និងបេសកកម្មរបស់អង្គការផងនិងដើម្បីពង្រីកនូវបទពិសោធន៍ក៏ដូចជាការបណ្តុះបណ្តាល ធនធានមនុស្ស
- អនុវត្តនូវភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី។

មាត្រា ៣ .-

អង្គការព័ត៌មាននិងប្រតិកម្មហ៊ុយម៉ានីតេនាំដោយប្រធាន១ (មួយ) រូបអមដោយអនុប្រធានមួយ 

- សហការជាមួយបណ្តាអង្គនាយកដ្ឋាន អាជ្ញាធរ និងអង្គភាពនានាចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រមូលរាល់ព័ត៌មានសំខាន់ៗ

- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ប្រធានអង្គភាព។

នាយកដ្ឋានព័ត៌មានត្រូវដឹកនាំដោយប្រធាន១(មួយ)រូបនិងមានអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។

មាត្រា ៨ .-

នាយកដ្ឋានសារគមនាគមន៍មានភារកិច្ចដូចខាងក្រោម៖

- ផលិតកម្មវីធីផ្សព្វផ្សាយគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីគោលនយោបាយយុទ្ធសាស្ត្រ សកម្មភាព និងសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយជាសម្លេង ជាសោតទស្សន៍ឬជាការបោះពុម្ពនិងរូបភាពដទៃទៀត
- រៀបចំនិងនិពន្ធអត្ថបទឬសារនានា ដើម្បីជំរុញការផ្សព្វផ្សាយតាមគ្រប់ទម្រង់និងរូបភាព
- រៀបចំនិងចូលរួមវេទិកាពិភាក្សានានាដើម្បីស្រាយបំភ្លឺចំពោះព័ត៌មានដែលប៉ះពាល់ដល់កិត្យានុភាព និងសកម្មភាពរបស់រាជរដ្ឋាភិបាល តាមការចង្អុលណែនាំរបស់ថ្នាក់ដឹកនាំ
- ធ្វើទំនាក់ទំនងនិងសហការជាមួយបណ្តាញរដ្ឋនិងឯកជន ដើម្បីធានាប្រសិទ្ធភាពក្នុងការងារសាធារណមតិ
- ចងក្រងនិងរក្សាទុកទិន្នន័យព័ត៌មានដែលបានស្រាវជ្រាវនិងផលិត
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់របស់ប្រធានអង្គភាព។

នាយកដ្ឋានសារគមនាគមន៍ត្រូវដឹកនាំដោយប្រធាន១(មួយ)រូបនិងមានអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។

មាត្រា ៩ .-

នាយកដ្ឋានកណ្តាលមានភារកិច្ចដូចខាងក្រោម៖

- សម្របសម្រួលសកម្មភាពគ្រប់ផ្នែករបស់អង្គភាព
- គ្រប់គ្រងនិងចរាចរឯកសាររដ្ឋបាលទាំងអស់របស់អង្គភាព
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំនិងបំពេញការងារផ្គត់ផ្គង់ជូនអង្គភាព
- ប្រមូលផ្តុំនិងសម្របសម្រួលរាល់ការចំណាយរបស់អង្គភាព
- គ្រប់គ្រងទ្រព្យសម្បត្តិរបស់អង្គភាព
- រៀបចំតម្កល់ឯកសារតាមបទដ្ឋានបច្ចេកទេសនិងតាមប្រភេទ
- រៀបចំផែនការការងារគ្រប់គ្រងនិងបណ្តុះបណ្តាលមន្ត្រីរបស់អង្គភាពដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងារ
- រៀបចំការងារអញ្ជើញអ្នកសារព័ត៌មានចូលរួមប្រជុំផ្សេងៗនៅទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំផ្សព្វផ្សាយនិងចែកចាយឯកសារនានារបស់អង្គភាព ៥២

- ធ្វើរបាយការណ៍ការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់អង្គភាព
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់របស់ប្រធានអង្គភាព។

នាយកដ្ឋានកណ្តាលត្រូវដឹកនាំដោយប្រធាន១(មួយ)រូបនិងមានអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។

មាត្រា១០ .-

នាយកដ្ឋានបណ្តាញផ្សព្វផ្សាយសង្គមមានភារកិច្ចដូចខាងក្រោម៖

- រៀបចំផែនការនិងផែនការសកម្មភាពការងារដើម្បីគ្រប់គ្រងនិងតាមដានព័ត៌មាននៅលើបណ្តាញសង្គមគ្រប់ប្រភេទ
- តាមដាននិងគ្រប់គ្រងព័ត៌មានតាមបណ្តាញផ្សព្វផ្សាយសង្គម ជាពិសេសការរក្សាទុកទិន្នន័យ
- ធ្វើការឆ្លើយតប វាយបក និងការពារកិត្តិយស គោលជំហរ និងអធិបតេយ្យរបស់រាជរដ្ឋាភិបាល និងស្ថាប័នជាតិ
- សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការផ្សព្វផ្សាយអំពីសមិទ្ធផល គោលជំហរ និងការងាររបស់រាជរដ្ឋាភិបាល
- រៀបចំទុកដាក់ព័ត៌មានទៅតាមប្រភព ប្រភេទ និងតាមវិស័យដើម្បីបម្រើឱ្យការផ្សព្វផ្សាយ
- ផលិតខ្លឹមសារនិងរូបភាពតាមគ្រប់ទម្រង់ដើម្បីផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមថ្មី
- បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់របស់ប្រធានអង្គភាព។

នាយកដ្ឋានបណ្តាញផ្សព្វផ្សាយសង្គមត្រូវដឹកនាំដោយប្រធាន១(មួយ)រូបនិងមានអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់។

**ជំពូកទី៤
អន្តរប្បញ្ញត្តិ**

មាត្រា១១ .-

លិខិតបទដ្ឋានគតិយុត្តិទាំងឡាយណាដែលពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការនិងការបង្កើតក្រុមការងារចំណុះអង្គភាពព័ត៌មាននិងប្រតិកម្មហ័ស ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួសស្របតាមខ្លឹមសារនៃអនុក្រឹត្យនេះ។

**ជំពូកទី៥
អវសានប្បញ្ញត្តិ**

មាត្រា១២ .-

អនុក្រឹត្យលេខ៩១ អនក្រ.បក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការបង្កើតអង្គភាពព័ត៌មាននិងប្រតិកម្មហ័សនិងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ១៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធនាម្រាស់ ១០ រោចខែភទ្របទ ឆ្នាំឃ ស័រិទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ តុលា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មិន ឈិន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១៦៦...ន.ន.ក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណុះ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃ លោក ០៦ រោច ខែ មិគសិរ ឆ្នាំ រកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ គ.ស.២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ចុះថ្ងៃ ចន្ទ ០៨ កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១ ២០០ ០០០ ០០០ រៀល (មួយបីលានពីររយលាន រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូនព្រឹទ្ធសភា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយរៀបចំពិធីបុណ្យសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី ១ ព្រឹទ្ធសភា។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ
ថ្ងៃ ច័យ ៦ ឧសភា ខែ ឧសភា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៦៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលមាត្រា៩ នៃអនុក្រឹត្យលេខ៤៩ អនក្រ.បក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣

ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣២ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអប់រំ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៤៩អនក្រ.បក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រាមួយ.-

មាត្រាសន្យាអនុក្រឹត្យលេខ ៤៩អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យក្នុងវិស័យការពារជាតិ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖

មាត្រា៩ .-ថ្មី

ក.ជ.ស.ក.ជ. មានសាកលវិទ្យាល័យការពារជាតិជាលេខាធិការដ្ឋាន។
លេខាធិការដ្ឋាន **ក.ជ.ស.ក.ជ.** មានមន្ត្រីបម្រើការងារមកពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

មាត្រាពីរ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាបី .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៤ ៦ ១២២ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្តេចពិស័យសេនា ឡៅ ច្បារ៉ា

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រាបី
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៤ ៥ ៧៧ នក្រ-តវ

អនុក្រឹត្យ

ស្តីពីការទូទាត់មេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ ៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១. បំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ជូនសប្បុរសជន ចំនួន ៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធកម្មនាគមន៍ ស្ថិតនៅក្នុងវត្តទោលខ្ពស់សុវណ្ណរដ្ឋី(ហៅវត្តថ្មី)ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

- ១-លោក យ៉ែម សារឿន ថវិកាចំនួន ១៧ ៧០០ (ដប់ប្រាំពីរពាន់ប្រាំពីររយ)ដុល្លារអាមេរិក
- ២-លោក ជូន ពុន ថវិកាចំនួន ១៤ ០០០ (ដប់បួនពាន់)ដុល្លារអាមេរិក

ខ-មេដាយប្រាក់ស្ថាបនាជាតិ

- លោក ស៊ុក ឈុនី ថវិកាចំនួន ៥ ៥០០ (ប្រាំពាន់ប្រាំរយ)ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សង្គេបអគ្គនាយកសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៧ ខ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមាសស្ថាបនាជាតិ ជូនសម្បុរសជនចំនួន២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងផ្លូវខ្សែប្រវែង២០០ម៉ែត្រ នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ១-លោក ចាំង តេងភារ ថវិកាចំនួន ១៥០០០(ដប់ប្រាំពាន់)ដុល្លារអាមេរិក
- ២-លោក ហួត គង់ ថវិកាចំនួន ១៥០០០(ដប់ប្រាំពាន់)ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៥ តុលា ខែ តុលា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤ ព.រ.ប/ស.ក. ៧៧

អនុក្រឹត្យ

ស្តីពីការជូនមេធាវីស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ **មេធាវីស្ថាបនាជាតិ** ជូនសប្បុរសជនជំនួញចំនួន ២ រូប ដែលបានចូលរួមកសាងអគារ សិក្សា ០១ ខ្នង នៅសាលាបឋមសិក្សាជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយចំណាយ ថវិកាសរុបចំនួន ៤០ ០០០ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

- ១-Mr. ISHI KAWA KATS URA
- ២-Mr. KOK USAI SOROPU CHI IMISUTO ANJO

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១៤ ខែ ១១ ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ១១ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - អគ្គនាយកដ្ឋាន និងមាត្រាខ
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤ ៤៤ អនក្រ.បត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ លោកស្រី **សុខ ឆាន់** ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ទទួកាល័យមហាអគ្គនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...១១៤...៥៧៧៧-តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

**ការកែសម្រួល បំពេញបន្ថែម សមាសភាពគណៈកម្មាធិការជាតិដឹកនាំគម្រង់ទិសការងារអត្រានុកូលដ្ឋាន
ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/១៤៣ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មាធិការជាតិដឹកនាំគម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- បានឃើញអនុក្រឹត្យលេខ៥៤៤អនក្រ.តត ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដឹកនាំគម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- យោងតាមសំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានកែសម្រួលបំពេញបន្ថែម សមាសភាពនៃគណៈកម្មាធិការជាតិដឹកនាំគម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដូចខាងក្រោម៖

- ១- ឯកឧត្តម **ម៉ៅ ប័ន្តតារា** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពីសមាជិកអចិន្ត្រៃយ៍ គ.ជ.ជ.អ ទៅជា អនុប្រធាន ជំនួស ឯកឧត្តម **ព្រំ សុខា** ដែលត្រូវ បានទទួលការកិច្ចប្តឹង
- ២- ឯកឧត្តម **ឈិត សុខុន** រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក ជំនួស ឯកឧត្តម **ស៊ី ភីរិន្ទ** ដែលត្រូវបានទទួល ការកិច្ចប្តឹង
- ៣- ឯកឧត្តម នាយឧត្តមសេនីយ៍ **ភង សុខុន** អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គសញ្ញាណកម្មក្រសួងមហាផ្ទៃ ជាសមាជិកអចិន្ត្រៃយ៍

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងផែនការ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ អង្គារ ៥ តុលា ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤៦...សនក្រ- គត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការចំនួន ០២រូប ដូចមានរាយនាមខាងក្រោម:

- ១-លោក **សៀ សុខុម** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ២ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ
- ២-លោក **ជ្រួន វិល** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ អង្គារ ៥ កើត ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤ ប្រ. អនក្រ. ត ៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងអភិបាលក្រុង ស្រុក នៃខេត្តប៉ៃលិន សម្រាប់ អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១-លោក **ស៊ិន ឃី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ក្រុងប៉ៃលិន
- ២-លោក **សំ សារ៉េត** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ស្រុកសាលាក្រៅ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៨



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១៤៤ នស/ក្រ.ត.ត

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- តាមសំណើរបស់ឯកឧត្តម **ញ៉ឹម វណ្ណឌី** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈដល់ជំនួយការឯកឧត្តម **ញ៉ឹម វណ្ណឌី** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ចំនួន ០៣រូប៖

- ១. លោក **សាំង ឫត្តា** មានឋានៈស្មើ អគ្គនាយករង
- ២. លោក **គឹម សាម៉េត** មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣. លោក **វ៉ែន ទួន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាក៏តទៅ។

ថ្ងៃ ៩ ខែ ១២ ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤ ន.ណ.រ

សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/១៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ : ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជា នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាបន្តបន្ទាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិន និងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៨ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មតុប្រទេសវិញ ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១៣ រោច ខែ កញ្ញា ឆ្នាំ ថ្កុំ ពិសាខ ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤២៤.២៤.២ សហវ.បក

ថ្ងៃចេញផ្សាយ ១២ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាស
ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំ ច សិរីទិស្ស ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋនៅតាមក្រសួង-ខេត្ត-ក្រុង ក្រុងស្វយ័តរាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៧៧២ សហវ.បក ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១ .-

ត្រូវបានអនុញ្ញាតឱ្យកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ ដូចមានចែងក្នុងឧបសម្ព័ន្ធស្តីពី “ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ” ភ្ជាប់ជាមួយប្រកាសនេះ។

ប្រការ២ .-

អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចរៀបចំបង្កើតបន្ថែម ឬកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិកា តាមតម្រូវការចាំបាច់សម្រាប់ការអនុវត្តថវិកាប្រចាំឆ្នាំ ហើយនៅចុងឆ្នាំនីមួយៗ ត្រូវរៀបចំប្រកាសកែសម្រួល ឬប្រកាសបំពេញបន្ថែមចំណាត់ថ្នាក់រដ្ឋបាលដែលបានបង្កើតបន្ថែមនោះ ដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងចុះហត្ថលេខា។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៤ .-

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

(Signature)
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គបណ្ឌិតសភាចារ្យ វ៉ុន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល ៖

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបាលថ្នាក់ជាតិ
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
01	ក្រសួងព្រះបរមរាជវាំង	
010001	នាយកដ្ឋានរដ្ឋបាល	
010002	នាយកដ្ឋានបុគ្គលិកនិងធនធានមនុស្ស	
010003	នាយកដ្ឋានទំនាក់ទំនង	
010004	នាយកដ្ឋានអភិរក្ស	
010005	នាយកដ្ឋានផែនការ-គណនេយ្យ	
010006	នាយកដ្ឋានដឹកជញ្ជូន	
010007	នាយកដ្ឋានពិធីការ	
010008	នាយកដ្ឋានឧបត្ថម្ភ និងសង្គ្រោះប្រជាកស្រែ	
010009	នាយកដ្ឋានសំណង់	
010010	នាយកដ្ឋានគ្រប់គ្រងព្រះរាជដំណាក់	
02	រដ្ឋសភា (អគ្គលេខាធិការរដ្ឋសភា)	
020001	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
020002	ការិយាល័យលេខាធិការ	
020003	នាយកដ្ឋានសន្តិសុខ	
020004	អង្គភាពលទ្ធកម្ម	
0201	អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ	
020101	នាយកដ្ឋានរដ្ឋបាល	
020102	នាយកដ្ឋានហិរញ្ញវត្ថុ	
020103	នាយកដ្ឋានគ្រប់គ្រងបុគ្គលិក	
020104	នាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ	
020105	នាយកដ្ឋានមណ្ឌលតំណាងកសិកម្មរដ្ឋបាលខេត្ត	
020106	ការិយាល័យសំណង់	
0202	អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
020201	នាយកដ្ឋាននីតិវិធី	
020202	នាយកដ្ឋានស្រាវជ្រាវច្បាប់	
020203	នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ	
020204	នាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ	
0203	អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន	
020301	នាយកដ្ឋានពិធីការ	
020302	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	
020303	នាយកដ្ឋានព័ត៌មាន	
0204	អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍	
020401	នាយកដ្ឋានសេវា និងផ្សព្វផ្សាយបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍	
020402	នាយកដ្ឋានអភិវឌ្ឍន៍ និងសុវត្ថិភាពព័ត៌មានវិទ្យា	
0205	អគ្គាធិការដ្ឋាន	
03	ព្រឹទ្ធសភា (អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា)	
030007	អង្គភាពលទ្ធកម្ម	
030008	អង្គភាពសវនកម្មផ្ទៃក្នុង	
030009	អង្គភាពសវនកម្មបឋម	
030010	លេខាក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ	
030011	អង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ច	
030012	អគ្គាធិការដ្ឋាន	
0301	អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
030101	នាយកដ្ឋានរដ្ឋបាល	
030102	នាយកដ្ឋានហិរញ្ញវត្ថុ	
030103	នាយកដ្ឋានគ្រប់គ្រងបុគ្គលិក	
030104	នាយកដ្ឋានអភិវឌ្ឍន៍ធនធាន	



A.N.B.S

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
030105	នាយកដ្ឋានគ្រប់គ្រងអគារ សារពើភ័ណ្ណ និងសំណង់	
030106	នាយកដ្ឋានផែនការ និងសរុប	
030107	អង្គភាពសន្តិសុខផ្ទៃក្នុងព្រឹទ្ធសភា	
0302	អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី	
030201	នាយកដ្ឋានស្រាវជ្រាវច្បាប់	
030202	នាយកដ្ឋាននីតិវិធី	
030203	នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី	
030204	នាយកដ្ឋានស្រាវជ្រាវទូទៅ	
030205	នាយកដ្ឋានកិច្ចការនារី និងយេនឌ័រ	
030206	នាយកដ្ឋានស្រាវជ្រាវកិច្ចការសភា	
0303	អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ	
030301	នាយកដ្ឋានពិធីការនិងទំនាក់ទំនងសាធារណៈ	
030302	នាយកដ្ឋានព័ត៌មាន	
030303	នាយកដ្ឋានព័ត៌មានវិទ្យា	
030304	បណ្ណាល័យ	
030305	បណ្ណាសារដ្ឋាន	
04	ក្រុមប្រឹក្សាធម្មនុញ្ញ	
0401	អគ្គលេខាធិការដ្ឋាន	
0402	អគ្គនាយកដ្ឋានសេវាច្បាប់ និងបច្ចេកទេស	
040201	នាយកដ្ឋានសេវាច្បាប់ និងវិវាទកម្ម	
040202	នាយកដ្ឋានព័ត៌មានវិទ្យា និងបកប្រែភាសា	
040203	នាយកដ្ឋានស្រាវជ្រាវ តម្កល់ឯកសារ និងបណ្ណាល័យ	
0403	អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញកិច្ច	
040301	នាយកដ្ឋានរដ្ឋបាល	



X N ៥

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
040302	នាយកដ្ឋានហិរញ្ញកិច្ចនិងបុគ្គលិក	
040303	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
051	វិស្វកម្មការគណៈរដ្ឋមន្ត្រី	
0510101	ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី	
0510102	ឧទ្ធរណ៍យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី	
0510103	ឧទ្ធរណ៍យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី	
0510104	ឧទ្ធរណ៍យឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី	
0510105	ឧទ្ធរណ៍យលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី	
0510106	ឧទ្ធរណ៍យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី	
0510107	ឧទ្ធរណ៍យឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី	
0510108	ឧទ្ធរណ៍យឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី	
0510109	នាយកដ្ឋានបុគ្គលិក	
0510110	នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច	
0510111	នាយកដ្ឋានរដ្ឋបាល	
0510112	នាយកដ្ឋានសរុប	
0510113	នាយកដ្ឋានពិធីការ	
0510114	នាយកដ្ឋានឥស្សរិយយស	
0510115	នាយកដ្ឋានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស	
0510116	នាយកដ្ឋានផ្ទៃក្នុង	
0510117	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	
0510118	នាយកដ្ឋានអាស៊ាន	
0510119	នាយកដ្ឋានតំកល់ឯកសារជាតិ	
0510120	នាយកដ្ឋានកសិកម្ម	
0510121	នាយកដ្ឋានឧស្សាហកម្ម និងសំណង់	



* NAD

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0510122	នាយកដ្ឋានផែនការ និងសហប្រតិបត្តិការ	
0510123	នាយកដ្ឋានពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារ	
0510124	នាយកដ្ឋានអប់រំ វប្បធម៌ និងសង្គមកិច្ច	
0510125	នាយកដ្ឋានគមនាគមន៍ និងប្រៃសណីយ៍	
0510126	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
05102	អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ	
0510201	នាយកដ្ឋានរាជកិច្ច	
0510202	នាយកដ្ឋានសេវាកុំព្យូទ័រ	
0510203	លេខាធិការដ្ឋាន	
05103	អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ	
0510301	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
0510302	នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង	
0510303	នាយកដ្ឋានឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ	
0510304	នាយកដ្ឋានត្រៀមរៀបចំ និងបណ្តុះបណ្តាល	
0510305	នាយកដ្ឋានសម្របសម្រួលរុករក ឧបទ្វីបហេតុយន្តហោះ និងនាវា	
05104	លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន	
0510401	នាយកដ្ឋានបច្ចេកទេស និងវាស់វែង	
0510402	នាយកដ្ឋានព័ត៌មាន ភូមិសាស្ត្រ និងផ្សព្វផ្សាយ	
0510403	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
0510404	នាយកដ្ឋាននីតិកម្ម	
0510405	នាយកដ្ឋានគ្រប់គ្រងឯកសារ និងផែនទី	
0510406	នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន	
05105	គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា	
0510501	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	



X N. ៤១

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0510502	នាយកដ្ឋានបណ្តុះបណ្តាល	
0510503	នាយកដ្ឋានសិទ្ធិមនុស្សតំបន់ និងអាស៊ាន	
0510504	នាយកដ្ឋានស៊ើបអង្កេត	
0510505	នាយកដ្ឋានអប់រំសិទ្ធិមនុស្ស	
0510506	នាយកដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិ	
05106	អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ	
0510601	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
0510602	នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ	
0510603	នាយកដ្ឋានអភិវឌ្ឍន៍ជនបទ	
0510604	នាយកដ្ឋានសុខាភិបាល អាហារូបត្ថម្ភ និងសន្តិសុខស្បៀង	
0510605	នាយកដ្ឋានសាធារណការ	
0510606	នាយកដ្ឋានកសិកម្ម និងបរិស្ថាន	
0510607	នាយកដ្ឋានធនធានទឹក	
05107	អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាកូមិ១ ផលិតផល១	
0510701	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	
0510702	នាយកដ្ឋានទីផ្សារ និងស្តង់ដារ	
0510703	នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍	
05108	អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់	
0510801	ផ្នែកទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ	
0510802	ផ្នែកទទួលបន្ទុកសំណួរ-ចម្លើយសកា	
0510803	ផ្នែកទទួលបន្ទុកនីតិសាធារណៈ	
0510804	ផ្នែកទទួលបន្ទុកច្បាប់ពាណិជ្ជកម្ម និងធុរកិច្ច	
05109	អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	
0510901	ផ្នែករដ្ឋបាល បុគ្គលិក និងពិធីការ	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0510902	ផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់	
0510903	ផ្នែកវិភាគ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌	
0510904	ផ្នែកសិក្សា ស្រាវជ្រាវ និងអង្កេត	
0510905	ផ្នែកលិខិតបទដ្ឋានគតិយុត្ត	
0510906	ផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន	
0510907	ផ្នែកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ	
05110	អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ	
0511001	នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងឥស្សរិយយស	
0511002	នាយកដ្ឋានពិធីការ និងបដិសណ្ឋារកិច្ច	
0511003	នាយកដ្ឋានផែនការ និងគណនេយ្យ	
0511004	នាយកដ្ឋានស្រាវជ្រាវប្រពៃណី ទំនៀមទំលាប់ និងបោះពុម្ពផ្សាយ	
05111	អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន	
0511101	នាយកដ្ឋានរដ្ឋបាលទូទៅ	
0511102	នាយកដ្ឋានទំនាក់ទំនងសាធារណៈ	
0511103	នាយកដ្ឋានផែនការ សេដ្ឋកិច្ច សង្គម	
0511104	នាយកដ្ឋានបទបញ្ញត្តិ និងត្រួតពិនិត្យ	
0511105	នាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន	
05112	ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា	
0511201	នាយកដ្ឋានហិរញ្ញវត្ថុ	
0511202	នាយកដ្ឋានធនធានមនុស្ស	
0511203	នាយកដ្ឋានត្រួតពិនិត្យគុណភាពប្រតិបត្តិការ និងសវនកម្មផ្ទៃក្នុង	
0511204	នាយកដ្ឋានផែនការ និងប្រតិបត្តិការ	
0511205	នាយកដ្ឋានអប់រំផ្សព្វផ្សាយជួយជនរងគ្រោះដោយសារមីន	



Handwritten signature or mark

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0511206	នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងគម្រោង	
05113	អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី	
0511301	នាយកដ្ឋានទទួល និងដោះស្រាយបណ្តឹង	
0511302	នាយកដ្ឋានបង្ការ ទប់ស្កាត់ និងអប់រំ	
0511303	នាយកដ្ឋានស៊ើបអង្កេត និងអធិការកិច្ច	
0511304	នាយកដ្ឋានបូកសរុប ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ	
0511305	នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក	
05114	អង្គភាពព័ត៌មាន និងប្រតិកម្មហ៊ុយស	
0511401	នាយកដ្ឋានព័ត៌មាន	
0511402	នាយកដ្ឋានសារគមនាគមន៍	
0511403	នាយកដ្ឋានកណ្តាល	
05115	លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងរក្សាកម្ម	
0511501	នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
0511502	នាយកដ្ឋានចារកម្ម និងស៊ើបអង្កេត	
0511503	នាយកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ	
0511504	នាយកដ្ឋានព័ត៌មាន និងបច្ចេកវិទ្យា	
0511505	នាយកដ្ឋានពិសេស	
05116	អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ	
0511601	នាយកដ្ឋានរដ្ឋបាល	
0511602	នាយកដ្ឋានផែនការ	
0511603	នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ	
0511604	នាយកដ្ឋានផ្គត់ផ្គង់	
0511605	នាយកដ្ឋាននីតិកម្ម	
05117	រាជបណ្ឌិត្យសភាកម្ពុជា	



* X ១២

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0511701	វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម	
0511702	វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា	
0511703	វិទ្យាស្ថានភាសាជាតិ	
0511704	វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ	
0511705	វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម	
0511706	វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ	
05118	អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ	
0511801	ផ្នែករដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ	
0511802	ផ្នែកបោះពុម្ព ផ្សព្វផ្សាយ និងបណ្តុះបណ្តាល	
0511803	ផ្នែកតាមដាន និងត្រួតពិនិត្យ	
0511804	គណៈកម្មការស្រាវជ្រាវខ្មែរ	
05119	គណៈកម្មការស្រាវជ្រាវជីករុករកអង្គីធាតុជនជាតិអាមេរិក និងកងទ័ពវៀតណាម ដែលបានបាត់ខ្លួននៅកម្ពុជា	
05120	គណៈកម្មការជាតិសម្របសម្រួលបញ្ជូនកងកម្លាំងចូលរួមរបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (គ.ជ.ប អ.ស.ប)	
053	រដ្ឋលេខាធិការដ្ឋាននៃអាគារសម្រាប់ស៊ីវិល	
0530002	អង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍	
0530003	នាយកដ្ឋានសេវាកម្មអាកាសចរណ៍	
0530004	អាកាសយានដ្ឋានអន្តរជាតិ	
0530005	នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស	
0530006	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម	
0530007	មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល	
0530008	អាកាសយានដ្ឋានមូលដ្ឋាន	
05301	អគ្គនាយកដ្ឋានបច្ចេកទេស	
0530101	នាយកដ្ឋានស្តង់ដារ និងសុវត្ថិភាពហោះហើរ	



**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0530102	នាយកដ្ឋានលទ្ធភាពហោះហើរ	
0530103	នាយកដ្ឋានស្តង់ដារ និងសុវត្ថិភាពនាំផ្លូវអាកាស	
0530104	នាយកដ្ឋានស្តង់ដារ និងសុវត្ថិភាពអាកាសយានដ្ឋាន	
0530105	នាយកដ្ឋានសន្តិសុខអាកាសចរស៊ីវិល	
0530106	នាយកដ្ឋានត្រួតពិនិត្យ សន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍	
0530107	នាយកដ្ឋានអាជ្ញាប័ណ្ណបុគ្គលិក	
05302	អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	
0530201	នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស	
0530202	នាយកដ្ឋានកសិកម្ម និងហិរញ្ញវត្ថុ	
0530203	នាយកដ្ឋានផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយ	
054	ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	
05401	អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	
0540101	នាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទ	
0540102	នាយកដ្ឋានផែនការនីយកម្មយុទ្ធសាស្ត្រ	
0540103	នាយកដ្ឋានគ្រប់គ្រងមន្ត្រី និងបុគ្គលិក	
0540104	នាយកដ្ឋានហិរញ្ញវត្ថុ និងរដ្ឋបាល	
05402	គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា	
0540201	នាយកដ្ឋានគោលនយោបាយនិងសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការ	
0540202	នាយកដ្ឋានឯកសារ និងគ្រប់គ្រងព័ត៌មាន	
0540203	នាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅទ្វីបអាស៊ីនិងអូសេអានី	
0540204	នាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅទ្វីបអឺរ៉ុបសហគមន៍អឺរ៉ុប និងទ្វីបអាមេរិក	
0540205	នាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ)	



៥/៧៦

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0540206	នាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការរបស់កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ និងបណ្តាស្ថាប័ននៃអង្គការរបស់សហប្រជាជាតិ	
0540207	នាយកដ្ឋានគ្រប់គ្រង សម្របសម្រួល និងទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល	
0540208	នាយកដ្ឋានវិភាគគម្រោងសហប្រតិបត្តិការ	
0540209	នាយកដ្ឋានភាពជាដៃគូ និងសុខដុមរុបនីយកម្មនៃសហប្រតិបត្តិការ	
0540210	នាយកដ្ឋានរដ្ឋបាល	
05403	គណៈកម្មាធិការវិនិយោគកម្ពុជា	
0540301	នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន	
0540302	នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត	
0540303	នាយកដ្ឋានវាយតម្លៃខាងបរិស្ថាន	
0540304	នាយកដ្ឋានសម្របសម្រួលកិច្ចការអន្តរក្រសួង	
0540305	នាយកដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន	
0540306	នាយកដ្ឋាននីតិកម្ម និងច្បាប់វិនិយោគ	
0540307	នាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ	
0540308	នាយកដ្ឋានរដ្ឋបាល	
05404	គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា	
0540401	នាយកដ្ឋានគោលនយោបាយ និងផែនការ	
0540402	នាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រង	
0540403	នាយកដ្ឋានចុះបញ្ជី និងសិក្សាគម្រោង	
0540404	នាយកដ្ឋានរដ្ឋបាល	
06	ក្រសួងការពារជាតិ	
060001	នាយកដ្ឋាននយោបាយ ផែនការ	
060002	នាយកដ្ឋានសវនកម្មផ្ទៃក្នុង	
060003	នាយកដ្ឋានអធិការកិច្ច	



X X-09

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060004	នាយកដ្ឋានភូមិសាស្ត្រ	
060005	នាយកដ្ឋានបុគ្គលិក	
060006	នាយកដ្ឋាននីតិកម្ម	
060007	នាយកដ្ឋានអភិវឌ្ឍន៍	
060008	គុណការយោធា	
060009	អយ្យការយោធា	
060010	បណ្ឌិតសភាយោធា	
060011	នាយកដ្ឋានបញ្ជូនសារ	
060012	មជ្ឈមណ្ឌលកីឡាខ.ក.ម	
0601	អគ្គលេខាធិការដ្ឋាន	
060101	ឧទ្ធកាល័យ	
060102	នាយកដ្ឋានកិច្ចការរដ្ឋបាល	
060103	នាយកដ្ឋានសរុប	
060104	នាយកដ្ឋានតម្កល់ឯកសារ	
0602	អគ្គនាយកដ្ឋានយោធសេវា	
060201	នាយកដ្ឋានកិច្ចការយោធា-ស៊ីវិល	
060202	នាយកដ្ឋានសោធននិវត្តន៍	
060203	នាយកដ្ឋានអប់រំ	
060204	នាយកដ្ឋានព័ត៌មាន	
060205	មជ្ឈមណ្ឌលយោធិនពិការ ៣១៧កោះស្នា	
060206	មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តូលេនសៀមរាប	
0603	អគ្គនាយកដ្ឋានកសិកម្ម ហិរញ្ញវត្ថុ	
060301	នាយកដ្ឋានហិរញ្ញវត្ថុ	
060302	នាយកដ្ឋានផ្គត់ផ្គង់	



x H. 20

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060303	នាយកដ្ឋានវិស្វកម្ម	
060304	នាយកដ្ឋានប្រេងឥន្ធនៈ	
060305	នាយកដ្ឋានសុខាភិបាល	
060306	កងពលតូចដឹកជញ្ជូនលេខ៩៩	
060307	មន្ទីរពេទ្យព្រះកេតុមាលា	
060308	មន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន សាងម	
0604	អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស	
060401	នាយកដ្ឋានយន្តយុទ្ធ	
060402	នាយកដ្ឋានយានយន្ត	
060403	នាយកដ្ឋានបំពាក់សម្ភារៈសឹក	
060404	នាយកដ្ឋានផលិតសម្ភារៈយោធា	
060405	នាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាស	
060406	នាយកដ្ឋានបច្ចេកទេសកងទ័ពជើងទឹក	
060407	នាយកដ្ឋានការពារគីមីសាស្ត្រ	
060408	វិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុនសែន	
060409	មជ្ឈមណ្ឌលហ្វឹកហ្វឺនវិស្វកម្មអគ្គិសនីភូមិសាស្ត្រអេឡិចត្រូនិចនិងគមនាគមន៍	
060410	មជ្ឈមណ្ឌលហ្វឹកហ្វឺនសញ្ញាវិជ្ជា	
060411	មជ្ឈមណ្ឌលហ្វឹកហ្វឺនគីមីសាស្ត្រ	
060412	មជ្ឈមណ្ឌលហ្វឹកហ្វឺនយន្តសាស្ត្រ	
060413	មជ្ឈមណ្ឌលហ្វឹកហ្វឺនស្រាវជ្រាវបច្ចេកទេសយោធានិងមន្ទីរពិសោធន៍	
0605	អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស	
060501	នាយកដ្ឋានទាក់ទងអន្តរជាតិ	
060502	នាយកដ្ឋាននយោបាយផែនការ	
060503	នាយកដ្ឋានប្រតិបត្តិការសន្តិភាព	



* ៧ ល

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខអង្គ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060504	នាយកដ្ឋានកិច្ចការអាស៊ាន	
060505	វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា	
0606	អគ្គបញ្ជាការដ្ឋាន	
060601	ឧទ្ធកាល័យ	
060602	អធិការដ្ឋាន	
060603	នាយកដ្ឋានស្រាវជ្រាវចារកិច្ច	
060604	មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា	
060605	ទីបាត់ការបុគ្គលិក	
060606	ទីបាត់ការកលយុទ្ធ	
060607	ទីបាត់ការចលនូបបុគ្គលិក	
060608	ទីបាត់ការយោសនា និងព័ត៌មាន	
060609	ទីបាត់ការហ្វឹកហ្វឺន	
060610	ទីប្រឹក្សាហិរញ្ញវត្ថុ	
060611	ទីបាត់ការផែនការ	
060612	ទីបាត់ការបច្ចេកទេស	
060613	ទីបាត់ការសុខាភិបាល	
060614	ទីបាត់ការបំភ្លឺអគ្គរាជ	
060615	ទីបាត់ការការងារព្រំដែន	
060616	ទីបាត់ការពេទ្យសាស្ត្រ	
060617	ទីបាត់ការអភិវឌ្ឍន៍	
060618	សេនាធិការដ្ឋាន	
060619	វិទ្យាស្ថានកងទ័ពជើងគោក	
060620	សាលានាយទាហានសកម្ម	
060621	បញ្ជាការដ្ឋានវិស្វកម្ម	



(Handwritten signature)

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060622	បញ្ហាការដ្ឋានកាំភ្លើងធំ	
060623	បញ្ហាការដ្ឋានរថក្រោះ	
060624	បញ្ហាការដ្ឋានការពារអាកាស	
060625	បញ្ហាការដ្ឋានបញ្ជូនសារ	
060626	កងពលធំអន្តរាគមន៍លេខ២	
060627	កងពលធំអន្តរាគមន៍លេខ៣	
060628	កងពលតូចអន្តរាគមន៍លេខ១	
060629	កងពលតូចលេខ៧០	
060630	កងពលតូចទ័ពពិសេសជីក្រយោងលេខ៩១១	
0607	បញ្ហាការដ្ឋានកងទ័ពជើងគោក	
060701	សេនាធិការដ្ឋាន	
060702	ឧទ្ធុកាល័យ	
060703	ការិយាល័យទី១ដល់ទី៥	
060704	ការិយាល័យហិរញ្ញវត្ថុ	
060705	ការិយាល័យសុខាភិបាល	
060706	ការិយាល័យអធិការកិច្ច	
060707	ការិយាល័យហ្វឹកហ្វឺន	
060708	ការិយាល័យអភិវឌ្ឍន៍	
060709	ការិយាល័យយោធាតំបន់	
060710	ការិយាល័យបច្ចេកទេស	
060711	ការិយាល័យបំភ្លឺអក្ខរៈកម្ម	
060712	ការិយាល័យការពារព្រំដែន	
060713	មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក	
060714	បញ្ហាការដ្ឋានវិស្វកម្ម	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060715	បញ្ជាការដ្ឋានបញ្ជូនសារ	
060716	បញ្ជាការដ្ឋានការពារអាកាស	
060717	បញ្ជាការដ្ឋានកាំភ្លើងធំ	
060718	បញ្ជាការដ្ឋានថ្មគ្រោះ	
060719	កងពលតូចអន្តរាគមន៍លេខ១១	
060720	កងពលតូចអន្តរាគមន៍លេខ១៤	
060721	យោធាភូមិភាគពិសេស	
060722	យោធាភូមិភាគទី១	
060723	យោធាភូមិភាគទី២	
060724	យោធាភូមិភាគទី៣	
060725	យោធាភូមិភាគទី៤	
060726	យោធាភូមិភាគទី៥	
0608	បញ្ជាការដ្ឋានកងទ័ពជើងទឹក	
060801	សេនាធិការដ្ឋាន	
060802	ខុទ្ទកាល័យ	
060803	ការិយាល័យបុគ្គលិក	
060804	ការិយាល័យហិរញ្ញវត្ថុ	
060805	ការិយាល័យអធិការកិច្ច	
060806	ស្នងការដ្ឋានប្រតិបត្តិការសឹក	
060807	ស្នងការដ្ឋានយោសនា-ព័ត៌មាន	
060808	ស្នងការដ្ឋានភស្តុភារ	
060809	ស្នងការដ្ឋានបច្ចេកទេស	
060810	កងពលតូចការពារកោះឆ្នេរលេខ៣១	
060811	មូលដ្ឋានសមុទ្រ	



* X.S

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
060812	សាលាទំព័រជើងទឹក	
0609	បញ្ជាការដ្ឋានកងទ័ពជើងអាកាស	
060901	សេនាធិការដ្ឋាន	
060902	ឧទ្ធកាល័យ	
060903	ការិយាល័យបុគ្គលិក	
060904	ការិយាល័យហិរញ្ញវត្ថុ	
060905	អធិការដ្ឋាន	
060906	ស្នងការដ្ឋានប្រតិបត្តិការ	
060907	ស្នងការដ្ឋានហ្វឹកហ្វឺន និងយោសនា-ព័ត៌មាន	
060908	ស្នងការដ្ឋានភស្តុភារ	
060909	ស្នងការដ្ឋានបច្ចេកទេស	
060910	មជ្ឈមណ្ឌលស្រាវជ្រាវចងក្រងឯកសារ	
0610	បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស	
061001	សេនាធិការដ្ឋាន	
061002	ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ	
061003	ស្នងការដ្ឋានយុត្តិធម៌	
061004	ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ	
061005	ស្នងការដ្ឋានភស្តុភារ	
061006	ស្នងការដ្ឋានសម្ភារៈបច្ចេកទេស	
061007	បញ្ជាការដ្ឋានកងរាជអាវុធទាំង២៥រាជធានីខេត្ត	
061008	សាលាកងរាជអាវុធហត្ថ(កំបូល)	
061009	មជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងកងរាជអាវុធហត្ថ(កំពង់ឆ្នាំង)	
0611	បញ្ជាការដ្ឋានអង្គរក្ស	
061101	សេនាធិការដ្ឋាន	



X X ៤២

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
061102	ខុទ្ទកាល័យ	
061103	ស្នងការដ្ឋានបុគ្គលិក-បណ្តុះបណ្តាល	
061104	ស្នងការដ្ឋានស្រាវជ្រាវ-សន្និសុខ	
061105	ស្នងការដ្ឋានប្រតិបត្តិការ	
061106	ស្នងការដ្ឋានឃោសនា-ព័ត៌មាន	
061107	ស្នងការដ្ឋានកសិកម្ម-ហិរញ្ញវត្ថុ	
061108	ស្នងការដ្ឋានសំភារៈ-បច្ចេកទេស	
061109	ស្នងការដ្ឋានសង្គមកិច្ច-អភិវឌ្ឍន៍	
061110	មជ្ឈមណ្ឌលហ្វឹកហ្វឺន(ក្រាំងចេក)	
061111	ការិយាល័យហិរញ្ញវត្ថុ	
061112	អង្គភាពនាយទាហានការពារផ្ទាល់	
0612	អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម	
061201	នាយកដ្ឋានរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និងកសិកម្ម	
061202	នាយកដ្ឋានគ្រប់គ្រងសារធាតុអាវុធគីមី	
061203	នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ៍	
061204	នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ	
061205	វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី	
0613	អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ	
061301	នាយកដ្ឋានរដ្ឋបាល	
061302	នាយកដ្ឋានផែនការ	
061303	នាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការ	
061304	នាយកដ្ឋានផ្គត់ផ្គង់	
061305	នាយកដ្ឋាននីតិកម្ម	
0614	មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
061401	លេខាធិការដ្ឋាន	
061402	ជំនាញគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាល	
061403	ជំនាញគ្រប់គ្រងកសិកម្ម ហិរញ្ញវត្ថុ និងសុខាភិបាល	
061404	ជំនាញគ្រប់គ្រងស្តង់ដារសម្ភារៈ និងបច្ចេកទេស	
061405	នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន	
061406	នាយកដ្ឋានស្រាវជ្រាវ ទិន្នន័យ និងវិស្វកម្ម	
061407	នាយកដ្ឋានកាកសំណល់សង្គ្រាម គ្រឿងផ្ទុះ និងព័ត៌មាន	
061408	នាយកដ្ឋានទំនាក់ទំនង សហប្រតិបត្តិការ រក្សាសន្តិភាព និងនីតិកម្ម	
061409	វិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម	
0615	សាកលវិទ្យាល័យការពារជាតិ	
061501	មហាវិទ្យាល័យការពារជាតិ	
061502	មហាវិទ្យាល័យបញ្ជាការ-សេនាធិការ	
061503	មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា	
061504	មហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា	
061505	មហាវិទ្យាល័យព័ត៌មានវិទ្យា និងកសិកម្មហិរញ្ញវត្ថុយោធា	
061506	មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍ ឯកសារ និងបណ្តាប័យ	
0616	វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ	
061601	មហាវិទ្យាល័យវេជ្ជសាស្ត្រ	
061602	មហាវិទ្យាល័យទន្តទសសាស្ត្រ	
061603	មហាវិទ្យាល័យឱសថសាស្ត្រ	
0617	អគ្គនាយកដ្ឋានស្រាវជ្រាវ-បារកិច្ច	
0618	អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ	
07	ក្រសួងមហាផ្ទៃ	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
071	ផ្នែកសន្តិសុខសាធារណៈ	
07101	អគ្គលេខាធិការដ្ឋាន	
0710101	ឧទ្ធរណ៍យុវជនរដ្ឋមន្ត្រី	
0710102	នាយកដ្ឋានកិច្ចការរដ្ឋបាល	
0710103	នាយកដ្ឋានសរុបនិងស្ថិតិ	
0710104	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	
0710105	នាយកដ្ឋានព័ត៌មានវិទ្យា	
0710106	លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ	
07102	អគ្គស្នងការដ្ឋាននគរបាលជាតិ	
0710201	នាយកដ្ឋានបុគ្គលិក	
0710202	សេនាធិការដ្ឋាន	
071020201	នាយកដ្ឋានរដ្ឋបាលទូទៅ	
071020202	នាយកដ្ឋានសរុប ដែនការ	
071020203	នាយកដ្ឋានវិទ្យុទាក់ទង	
071020204	នាយកដ្ឋានអក្សរសម្ងាត់	
071020205	អង្គភាពអន្តរាគមន៍	
071020206	ស្នងការដ្ឋានហិរញ្ញកិច្ច និងកសិកម្ម	
071020207	អង្គភាពតម្រូវបទបញ្ជា	
071020208	នាយកដ្ឋាននគរបាលការពារ	
071020209	នាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល	
0710203	នាយកដ្ឋានកណ្តាលនគរបាលព្រំដែន	
071020301	នាយកដ្ឋាននគរបាលការពារព្រំដែនគោក	
071020302	នាយកដ្ឋាននគរបាលការពារព្រំដែនទឹក	
071020303	នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន	



* N ១១១

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0710204	នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌	
071020401	នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ	
071020402	នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច	
071020403	នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ	
071020404	នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន	
071020405	មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន	
0710205	នាយកដ្ឋានកណ្តាលសន្តិសុខ	
071020501	នាយកដ្ឋានសន្តិសុខផ្ទៃក្នុង	
071020502	នាយកដ្ឋានប្រឆាំងកេរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន	
071020503	នាយកដ្ឋានអង្គរក្ស	
071020504	នាយកដ្ឋានចារកម្ម	
071020505	នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស	
071020506	នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា	
071020507	នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន	
071020508	នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម	
0710206	នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ	
071020601	នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ	
071020602	នាយកដ្ឋាននគរបាលទេសចរណ៍	
071020603	នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ	
071020604	នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ	
071020605	នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ	
07103	អគ្គាធិការដ្ឋាន	
0710301	នាយកដ្ឋានរដ្ឋបាលសរុប	
0710302	នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល	



Handwritten signature or mark

ឧបសម្ព័ន្ធ

ស្តីពី

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0710303	នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល	
0710304	នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល	
0710305	នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត	
0710306	នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល	
07104	អគ្គនាយកដ្ឋានអន្តរប្រវេសន៍	
0710401	នាយកដ្ឋានរដ្ឋបាលសរុប	
0710402	នាយកដ្ឋានជនបរទេសមិនមែនអន្តរប្រវេសន៍ និងបច្ចេកវិទ្យា	
0710403	នាយកដ្ឋានជនបរទេសអន្តរប្រវេសន៍	
0710404	នាយកដ្ឋានជនបរទេសអន្តរប្រវេសន៍ជាអ្នកវិនិយោគឯកជន	
0710405	នាយកដ្ឋានច្រកទ្វារទី១	
0710406	នាយកដ្ឋានច្រកទ្វារទី២	
0710407	នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី	
0710408	នាយកដ្ឋានជនភៀសខ្លួន	
07105	អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម	
0710501	នាយកដ្ឋានរដ្ឋបាលសរុប	
0710502	នាយកដ្ឋានអគ្រានុកូលដ្ឋាន	
0710503	នាយកដ្ឋានអគ្គសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ	
0710504	នាយកដ្ឋានលិខិតឆ្លងដែន	
0710505	នាយកដ្ឋានសញ្ញាតិ	
0710506	នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ	
0710507	នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា	
07106	អគ្គនាយកដ្ឋានកសិកម្ម និងហិរញ្ញវត្ថុ	
0710601	នាយកដ្ឋានរដ្ឋបាលសរុប	
0710602	នាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ	



✽/✽

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0710603	នាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ	
0710604	នាយកដ្ឋានកសិកម្មនិងសម្ភារបច្ចេកទេស	
0710605	នាយកដ្ឋានផ្សព្វផ្សាយអប់រំ	
0710606	នាយកដ្ឋានសុខាភិបាល	
0710607	នាយកដ្ឋានស្ថាបនា និងវិស្វកម្ម	
0710608	នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស	
0710609	ស្ថានីយវិទ្យុនិងទូរទស្សន៍មហាផ្ទៃ	
07107	បណ្ឌិត្យសភាគណនេយ្យកម្ពុជា	
0710701	មន្ទីរចាត់ការ	
0710702	វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល	
0710703	វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល	
0710704	វិទ្យាស្ថានគ្រប់គ្រង និងបញ្ជាដឹកនាំ	
0710705	វិទ្យាស្ថានព័ត៌មានវិទ្យា និងកាសាបរទេស	
0710706	វិទ្យាស្ថានក្រោយបរិញ្ញាបត្រ	
0710707	មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ	
0710708	នាយកដ្ឋានបណ្តុះបណ្តាល	
0710709	សាលាមធ្យមវិជ្ជាជីវៈនគរបាល	
0710710	សាលាមធ្យមបច្ចេកទេស	
07108	អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង	
0710801	នាយកដ្ឋានរដ្ឋបាលសរុប	
0710802	នាយកដ្ឋានសវនកម្មទី១	
0710803	នាយកដ្ឋានសវនកម្មទី២	
0710804	នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច	
07109	ក្រុមប្រឹក្សានីតិកម្ម	



៥៥៥

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0710901	នាយកដ្ឋានរដ្ឋបាលសរុប	
0710902	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តន្តរក្សាជាតិ	
0710903	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល	
0710904	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា	
0710905	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ	
072	ផ្នែករដ្ឋបាលទូទៅ	
07201	អគ្គលេខាធិការដ្ឋាន	
0720101	ឧទ្ធរណ៍យុវជនស្ត្រី	
0720102	នាយកដ្ឋានកិច្ចការរដ្ឋបាល	
0720103	នាយកដ្ឋានសរុបនិងស្ថិតិ	
0720104	នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	
0720105	នាយកដ្ឋានព័ត៌មានវិទ្យា	
0720106	លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ	
07202	អគ្គនាយកដ្ឋានរដ្ឋបាល	
0720201	នាយកដ្ឋានរដ្ឋបាលសរុប	
0720202	នាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់	
0720203	នាយកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត	
0720204	នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ	
0720205	នាយកដ្ឋានបុគ្គលិក	
0720206	នាយកដ្ឋានបណ្តុះបណ្តាល	
0720207	នាយកដ្ឋានមុខងារ និងធនធាន	
07203	អគ្គនាយកដ្ឋានពន្ធនាគារ	
0720301	នាយកដ្ឋានរដ្ឋបាលសរុប	
0720302	នាយកដ្ឋានប្រតិបត្តិ	



Handwritten signature or mark

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0720303	នាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា	
0720304	នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ	
0720305	នាយកដ្ឋានសន្តិសុខពន្ធនាគារ	
07204	អគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម	
0720401	នាយកដ្ឋានរដ្ឋបាលសរុប	
0720402	នាយកដ្ឋានអត្រានុកូលដ្ឋាន	
0720403	នាយកដ្ឋានអគ្គសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ	
0720404	នាយកដ្ឋានលិខិតឆ្លងដែន	
0720405	នាយកដ្ឋានសញ្ជាតិ	
0720406	នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ	
0720407	នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា	
07205	អគ្គនាយកដ្ឋានកសិកម្ម និងហិរញ្ញវត្ថុ	
0720501	នាយកដ្ឋានរដ្ឋបាលសរុប	
0720502	នាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ	
0720503	នាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ	
0720504	នាយកដ្ឋានកសិកម្មនិងសម្ភារបច្ចេកទេស	
0720505	នាយកដ្ឋានផ្សព្វផ្សាយអប់រំ	
0720506	នាយកដ្ឋានសុខាភិបាល	
0720507	នាយកដ្ឋានស្ថាបនា និងវិស្វកម្ម	
0720508	នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស	
0720509	ស្ថានីយវិទ្យុនិងទូរទស្សន៍មហាផ្ទៃ	
07206	អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង	
0720601	នាយកដ្ឋានរដ្ឋបាលសរុប	
0720602	នាយកដ្ឋានសវនកម្មទី១	



*K ០៩

**ឧបសម្ព័ន្ធ
ស្តីពី**

ការកែសម្រួលចំណាត់ថ្នាក់រដ្ឋបាលនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

លេខកូដ	រដ្ឋបាលថ្នាក់ជាតិ	ផ្សេងៗ
0720603	នាយកដ្ឋានសវនកម្មទី២	
0720604	នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច	
07207	ក្រុមប្រឹក្សានីតិកម្ម	
0720701	នាយកដ្ឋានរដ្ឋបាលសរុប	
0720702	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនគរជាតិ	
0720703	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល	
0720704	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា	
0720705	ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ	
07208	គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)	
07209	អគ្គាធិការដ្ឋាន	
0720901	នាយកដ្ឋានរដ្ឋបាលសរុប	
0720902	នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល	
0720903	នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល	
079	ស្នងការដ្ឋាននគរបាល រាជធានី ខេត្ត	
07901	ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ	
07902	ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង	
07903	ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម	
07904	ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង	
07905	ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ	
07906	ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ	
07907	ស្នងការដ្ឋាននគរបាល ខេត្តកំពត	
07908	ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល	
07909	ស្នងការដ្ឋាននគរបាល ខេត្តកោះកុង	



៥៥៥

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី